



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ១៦

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកល ប្រកាស

ក

មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៩៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់តាម
កម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៩ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌ
មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងពាណិជ្ជកម្ម ១៧៤៧
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/១៩៩ ស្តីពី ការតាំងសំបុត្រក្របខ័ណ្ឌដល់មន្ត្រីរាជការ
៣៥ រូប របស់ក្រសួងបរិស្ថាន នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ១៧៤៩
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ២៣ រូប ១៧៥២
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១៥ រូប ១៧៥៤
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម ឧកញ៉ា លោកជំទាវ
អស់លោក និងលោកស្រី ចំនួន ៤៧ រូប ១៧៥៦
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ០៨ រូប ១៧៥៩
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក និងលោកស្រី
ចំនួន ២៤ រូប ១៧៦០
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៥ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ២៤ រូប ១៧៦២
- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និងអស់លោក ចំនួន ១៤៧ រូប ១៧៦៤

- ០៩-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៧ ស្តីពី ការលុបឈ្មោះឧត្តមសេនីយ៍ត្រី **គឹម ស្ទី**
នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌ នៃ
កងយោធពលខេមរភូមិន្ទ ១៧៧០
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៨ ស្តីពី ការតែងតាំងលោកជំទាវ **សេ ច័ន្ទស្រស**
ជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ១៧៧១
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២០៩ ស្តីពី ការតែងតាំងឯកឧត្តម **សេ វណ្ណា**
ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ១៧៧២
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១០ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាម
អតីតភាពការងារ ដល់មន្ត្រីរាជការ ១៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និង
ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ១៧៧៣
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឧកញ៉ា លោកជំទាវ និងព្រះសង្ឃ ចំនួន ០៥ រូប/អង្គ ១៧៧៥
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស មុនិសាវភ័ណ្ឌ តាមលំដាប់ថ្នាក់ ចំពោះ អស់លោក ចំនួន ០៣ រូប និងក្រុមហ៊ុន ចំនួន ០១ ១៧៧៦
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៥៥ រូប ១៧៧៧
- ១៣-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ
យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក និងលោកស្រី ចំនួន ៤៨ រូប ១៧៨០
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៥ ស្តីពី ការតែងតាំងនាយឧត្តមសេនីយ៍
ភួន ស៊ីងរាន ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ១៧៨៣
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៦ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក
អ៊ុំ បុត្រ ជានាយឧត្តមសេនីយ៍ និងតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ១៧៨៤
- ១៤-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/២១៧ ស្តីពី ការតម្កើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក
ព្រហ្ម ឌិន ជានាយឧត្តមសេនីយ៍ និងតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ១៧៨៥

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

០៤-០៣-២០១៩	-អនុក្រឹត្យលេខ ៣៥ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា	១៧៨៦
០៦-០៣-២០១៩	-អនុក្រឹត្យលេខ ៣៦ អនក្រ.បក ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃ លេខាធិការដ្ឋានក្រុមការងារផ្អាកជាតិចុះមូលដ្ឋាន រាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១៧៨៨
១១-០២-២០១៩	-អនុក្រឹត្យលេខ ១៦០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧៩២
១២-០២-២០១៩	-អនុក្រឹត្យលេខ ១៦១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧៩៤
១២-០២-២០១៩	-អនុក្រឹត្យលេខ ១៦២ អនក្រ.តត ស្តីពី ការផ្ទេរក្របខ័ណ្ឌ នាយទាហាន	១៧៩៦
១៣-០២-២០១៩	-អនុក្រឹត្យលេខ ១៦៤ អនក្រ.តត ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន	១៧៩៧
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៦៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៧៩៨
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៦៦ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១៨០២
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៦៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៨០៣
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៦៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១៨០៤
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៦៩ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១៨០៥
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧០ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៨០៨
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៨១០
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៨១២
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៣ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៨១៤
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៤ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១៨១៦
១៤-០២-២០១៩	-អនុក្រឹត្យលេខ ១៧៥ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៨១៩
១៨-០២-២០១៩	-អនុក្រឹត្យលេខ ២០៦ អនក្រ.តត ស្តីពី ការជូនមេដាយសុវត្ថារា	១៨២៣
២០-០២-២០១៩	-អនុក្រឹត្យលេខ ២០៧ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែង និងតែងតាំងមន្ត្រីរាជការ	១៨២៤

២. សេចក្តីសម្រេច

- ០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ២៤ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ១៨២៦
- ០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ២៥ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ១៨៣០

III. ការងារបណ្តាញក្រសួង

ទីស្តីការដ្ឋានបណ្តាញក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- ០១-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១១៣ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់នាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា ១៨៣៥
- ០១-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១១៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ១៨៤០
- ០៥-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ១១៨ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទាន សម្រាប់ឆ្នាំ ២០១៩ របស់ក្រសួងផែនការ ១៨៤៥



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៩៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តម្រើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ ០៩ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងពាណិជ្ជកម្ម :




១- លោកស្រី ខាត់ អេនា	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ៣
២- លោក សេង សុវណ្ណវិទូ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៥
៣- លោក ស្រី គុម្ភៈ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៤- លោក ឡែង ឥណ្ឌាវិទូ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

- | | |
|-------------------------|---|
| ៥- លោក ឡៅ ទូនអេង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៦- លោក ស៊ី ម៉ង់ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៧- លោក ខៀវ បញ្ញាធម្មន័យ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៨- លោក ម៉ាង ស៊ីណេត | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |
| ៩- លោក ឃិន ស៊ីមនេរឿ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយ ថ្នាក់លេខ ១
មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមឡើយពិសេស ថ្នាក់លេខ ៦ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៤.២០៤



នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/១៦៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៣៥ រូប របស់ក្រសួងបរិស្ថាន ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេក ទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ចាប់ពីថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៨ ៖



- ១- លោក **សិន សំណាង**
- ២- លោក **ប៊ុន រស្មី**

- មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
- មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

- | | |
|--------------------------------------|---------------------------------------|
| ៣៣- លោកស្រី សារ៉ែន សុខុមសន្និមសុខាណី | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៣៤- លោក សុខ ឆ័យ | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |
| ៣៥- លោក ម៉ែន សុគត | មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.រ. ១៥០៤-៤០៧៣

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានា

នូវ

ក-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា :**

-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ យូ សុថាវិទូ

ខ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា :**

១-ឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុច ពង្ស

២-ឧត្តមអគ្គានុរក្សថ្នាក់លេខ២ យូយ សុខអេង

៣-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ព្រំ ផល្លី

៤-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ មាន ថាវិន្ទ

៥-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កឿង ចន្ទា

៦-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ឈិន ណារិទ្ធ

៧-អគ្គានុរក្សថ្នាក់លេខ២ ស្រង គឹមស្រង

គ-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **អនុប្បន្និ :**

១-ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ សុត សុភា

២-អគ្គានុរក្សថ្នាក់លេខ២ រី រិន

៣-អគ្គានុរក្សថ្នាក់លេខ២ ណៃ ភូម៉ា

៤-អគ្គានុរក្សថ្នាក់លេខ១ លឹម បូរី

៥-អគ្គានុរក្សថ្នាក់លេខ១ ឡេង សុងម៉េង

៦-អគ្គានុរក្សថ្នាក់លេខ១ ខៀវ គង់ណារ៉ា

៧-អគ្គានុរក្សថ្នាក់លេខ២ សូ សុខុន

៨-អគ្គានុរក្សថ្នាក់លេខ១ ម៉ក់ សំអុល

៩-អគ្គានុរក្សថ្នាក់លេខ២ ហែម វណ្ណៈ



១០-អគ្គនុរក្សថ្នាក់លេខ២	យ៉ាវ	សុសារីត្រ
១១-អគ្គនុរក្សថ្នាក់លេខ២	ឈឹម	សំអូន
១២-អគ្គនុរក្សថ្នាក់លេខ៣	ជុំ	ដានិត
១៣-អគ្គនុរក្សថ្នាក់លេខ២	សោ	សេដ្ឋាដេត
១៤-អគ្គនុរក្សថ្នាក់លេខ២	សុខ	វណ្ណស៊ី
១៥-អគ្គនុរក្សថ្នាក់លេខ១	ជា	សុភា

៣៣.១៩០៤.២០៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិភោសណបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានុ

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

១-លោក ហ៊ុត ជាវីត

២-លោក ហោ សុខឃី

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

១-លោក សោម សុថា

២-លោក ញ៉ាញ់ ដានី

៣-លោក អៀង មុន្នី

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១-លោក ងួន ពៅ

២-លោក វ៉ា សុភតារា

៣-លោក ហាយ លៀង

៤-លោក សាយ ស៊ីថន

៥-លោក ផាន់ ហិន់

៦-លោក ស្រី សុភី



យ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សន្ទិ :

១-លោកស្រី ហោ សុវណ្ណា

២-លោកស្រី បៀន សុខខេន

៣-លោកស្រី លីម គាឡុង

៤-លោកស្រី ម៉ី សុផាន់ណែត

លេខ. ១៥០៤.៤០៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

ស សហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី
(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក.គ្រឿងឥស្សរិយយស **ព្រះរាជទានាមក្រកម្ពុជា** ថ្នាក់ **មហាសេនីយ្យទ័** :

- | | | |
|-------------------|------|------------|
| ១-ឯកឧត្តម | ខៀវ | កាវិទ្យ |
| ២-ឯកឧត្តម | ហៃ | យូណែល |
| ៣-ឯកឧត្តម | ជិន | បាណាល់ |
| ៤-ឧកញ៉ា | ចេន | ហ៊ឺ |
| ៥-ឧកញ៉ា | នី | សម្បត្តិ |
| ៦-លោកវេជ្ជបណ្ឌិត | ព្រំ | សង្វន |
| ៧-លោកវេជ្ជបណ្ឌិត | សាន | ចំរើនវិទ្យ |
| ៨-លោកវេជ្ជបណ្ឌិត | បុង | បូរ៉ា |
| ៩-លោកទទ្ទបណ្ឌិត | សៅ | សុភាពរ៉ា |
| ១០-លោកវេជ្ជបណ្ឌិត | ជីក | ថាវង្ស |
| ១១-លោកវេជ្ជបណ្ឌិត | សាំង | មករា |
| ១២-លោក | អ៊ុន | សុវណ្ណារ៉ា |
| ១៣-លោក | អៀ | ងួន |
| ១៤-លោក | វ៉ៃ | ផារ៉ា |
| ១៥-លោក | យ៉ម | យូគង់ |
| ១៦-លោក | ហ៊ី | ធួក |
| ១៧-លោក | យ៉ាវ | សានិន |



១៨-លោកស្រី	សេង ឡេង
១៩-លោក	សៀង សុផាតិ
២០-លោក	ភុន សម្ពុស្ស
២១-លោក	ម៉មនី បណ្ឌិត
២២-លោក	ឈាង សុវណ្ណារ៉ា

ខ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បច្ចេកសេនា :

១-លោកជំទាវ	ហេង លាងស៊ីម
២-លោកវេជ្ជបណ្ឌិត	ឡុង ឡុងឌី
៣-លោកវេជ្ជបណ្ឌិត	លួន ទូច
៤-លោកវេជ្ជបណ្ឌិត	មៅ សុខឡេង
៥-លោកស្រីវេជ្ជបណ្ឌិត	ប្រាក់ ស្រីរ៉ា
៦-លោកវេជ្ជបណ្ឌិត	ដូង មេយា
៧-លោកវេជ្ជបណ្ឌិត	ចា វិទ្យុពល
៨-លោកវេជ្ជបណ្ឌិត	ឆាង បញ្ញាវុឌ្ឍ
៩-លោក	ស្តើង អៀស
១០-លោក	កង ប្រាក់
១១-លោកស្រី	ឡាយ រ៉ាវី
១២-លោក	ជុំ ច័ន្ទវិច្ឆិកា
១៣-លោក	យឹង សុខន

គ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

១-លោក	ជ្រិន ហាច
២-លោក	ឆាយ នាង
៣-លោក	សុខ ប៊ុនចាន់
៤-លោក	សាក់ សាវុធ
៥-លោកវេជ្ជបណ្ឌិត	តិច វែង
៦-លោកវេជ្ជបណ្ឌិត	ពេជ្រ ប៊ុនថន
៧-លោកវេជ្ជបណ្ឌិត	វ៉ាន់ឌី ស័កកណ្ឌីគីន
៨-លោកវេជ្ជបណ្ឌិត	សែម ប៊ុនធឿន

ឃ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

១-លោកវេជ្ជបណ្ឌិត	ជា ចាន់វិទ្យុ
------------------	---------------



២-លោក	គឹម វិរៈ
៣-លោក	ឡោ លាងឆ័ញ
៥-លោក	ឡាក់ តេង

ពល. ១៩០៤-៤០៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

ន សហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២០៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា
លោកស្រី ទ្រី ថាវី

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សុជ្ជិ

១-លោក ជា ភារ៉ា

២-លោក អៀង ថៃហុង

៣-លោក លី សុវណ្ណ

៤-លោកស្រី ពៅ ចរិយា

៥-លោក សំ នីរុន្ត

៦-លោក ឃ៉ាន ចន្ទី

៧-លោក ឡុង ចិត្តា

៣៣.១៥០៤.២០៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជានុ

នូវ

ក.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១-ឯកឧត្តម អ៊ូច កា

២-លោក អ៊ិន វណ្ណា

ខ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-លោក យស ណាស៊ី

២-លោកស្រី នូ សុវណ្ណឌី

៣-លោក ឈូ សុផា

៤-លោកស្រី គា សុភូ

៥-លោក ដូង សោង

៦-លោក នួន សំណាង

៧-លោក ហ៊ុយ លន

៨-លោក យុន សិរី

៩-លោក ទុំ ចំរើន

១០-លោក គាំ សុខុម

១១-លោក ហេង ថ្មី

គ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្រធាន

១-លោក ជឹម សារី

២-លោក ឡាយ ចាន់ថន

៣-លោក ប៉ែន សារីន



៤-លោក	ហ៊ឹម	ម៉ាឡាយ៉ា
៥-លោកស្រី	ស៊ិន	ម៉ាណាក់
៦-លោក	ជួង	លោ
៧-លោក	ភុំ	ផល
៨-លោក	រស់	តុលា
៩-លោក	ស៊ឹម	សំអុល
១០-លោក	អន	ជាត្តី
១១-លោក	អ៊ុក	ថ្ងៃ

លេខ: ១៩០២.២០៨

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៩

ន សីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/០២១៩/៤០៤

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

ក- គ្រឿងឥស្សរិយយស មុនីសាក័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ :

ឧត្តមសេនីយ៍ទោ ជា ចាន់ឱន

ខ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

- ១- ឧត្តមសេនីយ៍ត្រី ឥន សេរីវត្ត
- ២- ឧត្តមសេនីយ៍ត្រី ណុប សេរីយុទ្ធ
- ៣- ឧត្តមសេនីយ៍ត្រី អ៊ុំ សុផាន
- ៤- ឧត្តមសេនីយ៍ត្រី ក្រិញ ឡេង
- ៥- ឧត្តមសេនីយ៍ត្រី ស៊ុន សុភាលក្ស័រ
- ៦- ឧត្តមសេនីយ៍ត្រី សាន់ សសារឿន

គ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- ១ - វរសេនីយ៍ឯក សាញ់ ណាំ
- ២ - វរសេនីយ៍ឯក អ៊ុំ គឹមស៊ាន
- ៣- វរសេនីយ៍ឯក ស៊ុំ សុផល
- ៤- វរសេនីយ៍ឯក អ៊ុំ នន
- ៥- វរសេនីយ៍ឯក ពេជ ផើត
- ៦- វរសេនីយ៍ទោ លីម ឡេង
- ៧- វរសេនីយ៍ទោ ស៊ុន ភី
- ៨- វរសេនីយ៍ទោ ហ៊ុំ យ៉ាន់

ឃ- គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សរៈ :

- ១- វរសេនីយ៍ត្រី យឿន សោម
- ២- អនុសេនីយ៍ឯក ឌុច ទូច
- ៣- អនុសេនីយ៍ឯក ងួន ប៊ុណ្ណារ៉េត



- | | | | |
|----|--------------|--------|---------|
| ៤- | អនុសេនីយ៍ឯក | ណាប | ពិសី |
| ៥- | អនុសេនីយ៍ទោ | សុខ | សុផល |
| ៦- | អនុសេនីយ៍ទោ | ស៊ុន | សុផេង |
| ៧- | អនុសេនីយ៍ទោ | ស៊ុន | វិចិត្រ |
| ៨- | អនុសេនីយ៍ទោ | ក្វាង | សុភ័ណ្ឌ |
| ៩- | ព្រឹទ្ធបាលឯក | ចិត្តា | ផល្លា |

លេខ. ១៧០៤.២០១៩

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

សហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤០៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឡោសព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតូបការ :

- | | |
|-----------|-------------|
| ១-ឯកឧត្តម | លីម ឆាយ |
| ២-ឯកឧត្តម | លាង សេងហាក់ |
| ៣-ឯកឧត្តម | អុល រ៉ូ |
| ៤-ឯកឧត្តម | ស៊ាង ថៃ |
| ៥-លោក | សាន កិរុណា |

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឡឺង :

- | | |
|-----------|--------------|
| ១-ឯកឧត្តម | ហូ ឈុនត្រី |
| ២-ឯកឧត្តម | ចាន់ សុភា |
| ៣-លោក | សុក កុសល |
| ៤-លោក | សំ សារឿន |
| ៥-លោក | ម៉ឺង វាសនា |
| ៦-លោក | ធាន វាសនា |
| ៧-លោក | ស្វង រឹម |
| ៨-លោក | អ៊ូច គឹមស៊ាន |
| ៩-លោក | នាក់ សំអុល |

គ-គ្រឿងឥស្សរិយយស សុវត្ថាន ថ្នាក់ មហាសេនីយឡឺង :

- | | |
|-----------|-------------|
| ១-ឯកឧត្តម | អ៊ុំ ផល្លី |
| ២-លោក | អ៊ុំ ដៅហុក |
| ៣-លោក | ហោ គឹមសុកាន |
| ៤-លោក | អ៊ុំ ភារុណ |



យ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- ១-ឯកឧត្តម លីម សុផា
- ២-លោក ព្រីង មរកត
- ៣-លោក គង់ កាត្មារ៉ា
- ៤-លោក កាន់ ពុទ្ធី
- ៥-លោក ណុប ច័ន្ទដារិទ្ធ
- ៦-លោក វ៉ិត វឌ្ឍនា
- ៧-លោកស្រី គង់ ប៊ុណ្ណារី

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

- ១-លោកជំទាវ ខៀវ សុផានី
- ២-លោកជំទាវ ព្រំ សុភី
- ៣-ឯកឧត្តម សល់ មករា
- ៤-លោក គូច គូលំអ
- ៥-លោក បែន ស៊ីតថៃ
- ៦-លោក អ៊ុង សុខុន
- ៧-លោក មិញ សុខេង
- ៨-លោក អ៊ុង សេរីរដ្ឋ
- ៩-លោក សៅ សំអឿន
- ១០-លោក គង់ សុខន
- ១១-លោកស្រី អោ យ៉ានីរ៉េ
- ១២-លោក អ៊ុំម ឈួន
- ១៣-លោក ប៉ាង យ៉េង
- ១៤-លោក ជៀវ សាមិត្ត
- ១៥-លោក ពៅ សាមិត្ត
- ១៦-លោក ម៉ក់ ចាន់ថុន
- ១៧-លោក ងឹម វ៉េត
- ១៨-លោក ឆាយ សុខយ៉ាណា
- ១៩-លោក ខឹម សូផុន
- ២០-លោក គឹម ច័ន្ទវិរៈ

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- ១-ឯកឧត្តម អ៊ុន សុង



២-លោក	សួន	ជាថា
៣-លោក	ផាត	មៅ
៤-លោក	ជុំ	សុផល
៥-លោក	ដៅ	ប៉េងឡុង
៦-លោក	ស្វង	សារ៉ាត
៧-លោក	ជិន	វណ្ណថា
៨-លោក	ចាន់	ប៊ុនធឿន
៩-លោក	ម៉ុញ	ឈិន
១០-លោកស្រី	ញាណ	សុវណ្ណនី
១១-លោកស្រី	អ៊ុក	សុទ្ធាវី
១២-លោក	ជូ	ប៊ុនធឿន
១៣-លោក	ខុល	រ៉ី
១៤-លោក	ស្រី	សារ៉ែន
១៥-លោក	ប្រាក់	សយ
១៦-លោក	ហ៊ុន	រិន
១៧-លោក	ស៊ុន	ប៊ុនលី
១៨-លោក	ពា	សារី
១៩-លោក	អ៊ុត	ណា
២០-លោកស្រី	កៅ	សុវណ្ណា

ឆ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អសប្បន្និ :

១-លោក	អ៊ុង	បូរាត
២-លោក	នាក់	ដាង
៣-លោក	ថោង	វិទ្យុ
៤-លោក	ញ៉ាំ	ស៊ីនិត
៥-លោក	អា	សៀម
៦-លោក	មៅ	សំរិទ្ធី
៧-លោក	លី	គាង
៨-លោក	សម	សុភ័ក្តិ
៩-លោក	សំ	ចាន់ទិត
១០-លោក	ឈិន	វិត
១១-លោក	យាវ	ផលសាយ



១២-លោក	ហង្ស ច័ន្ទសុវណ្ណ
១៣-លោក	លី សុខា
១៤-លោក	ឃ្លោក វីរ៉ា
១៥-លោក	កែវ ផាន់ណា
១៦-លោក	ឆឹង យ៉ុង
១៧-លោក	ឈុន ភីមី
១៨-លោក	ទេស ប្រសើរ
១៩-លោក	អ៊ឹម នាយហៀង
២០-លោក	ប៊ុន រូ
២១-លោក	ធៀន រតនា
២២-លោក	អុន ស៊ីវុធា
២៣-លោក	ប៊ុត សុភាន់
២៤-លោកស្រី	អ៊ឹង សាង
២៥-លោក	គឹម ដាវុធ
២៦-លោកស្រី	សំបាត់ អិត
២៧-លោក	សំ សុវណ្ណតារា
២៨-លោក	ភាង ប៊ុនណែ
២៩-លោកស្រី	ម៉ៅ ណារី
៣០-លោក	ថៅ សាភ័ត់ហ៊ុំ
៣១-លោក	ត្រួច លក្ខិណា
៣២-លោក	ពៅ ប៊ូលីណា
៣៣-លោក	សុខ បូរេត
៣៤-លោក	សុខ ហាក់
៣៥-លោក	អេប ឧត្តម
៣៦-លោក	គឹម ថាច
៣៧-លោក	រង់ សូវង្ស
៣៨-លោក	អ៊ុក ប៊ុនធៀន
៣៩-លោក	ស្រី កុម្មុះ
៤០-លោក	ខឹម តាន់
៤១-លោក	ទី រ៉ូនី
៤២-លោក	និល មនោរា



៤៣-លោក	គឹម	សុផារី
៤៤-លោក	ង៉ែត	សារ៉េត
៤៥-លោក	ឡុង	រ៉ាន់ចាន់
៤៦-លោក	ប៊ុន	ដាត
៤៧-លោក	ម៉េង	រត្តនា
៤៨-លោក	ណុប	ប៊ុណ្ណារ៉េត
៤៩-លោក	សួន	សេរីមង្គល
៥០-លោក	អ៊ុង	វ៉ៃ
៥១-លោក	យឹម	ផាន់ឌី
៥២-លោក	ច័ន្ទ	បូណ៌
៥៣-លោក	ឡុង	គឹម
៥៤-លោក	សុខ	ស៊ាង
៥៥-លោក	មាស	ចន្ទា
៥៦-លោក	សៀន	សម្បត្តិ
៥៧-លោក	ញ៉ឹប	សារុន
៥៨-លោក	សាន	យ៉េត
៥៩-លោក	ណុប	សារ៉េត
៦០-លោក	សុខ	សាកាន
៦១-លោក	លក	ញ៉ាវ
៦២-លោក	ពេជ	អេលី
៦៣-លោក	ទូច	ឌុន
៦៤-លោក	ជិន	អោវ
៦៥-លោក	ពុធ	ស៊ីង
៦៦-លោក	គី	ធៀន
៦៧-លោក	គង់	សាមៀន
៦៨-លោក	លួន	ខឿន
៦៩-លោក	ស៊ីង	ប៊ុណ្ណាត
៧០-លោក	យី	តា
៧១-លោក	អ៊ុក	សារ៉ាត់
៧២-លោក	រដ្ឋ	ថាដាលីណា
៧៣-លោក	ឌុច	សារឿន



៧៤-លោក	ទី	សំណាង
៧៥-លោកស្រី	ប៊ុន	សុម៉ាលី
៧៦-លោក	ងួន	ចំណេះ
៧៧-លោក	អ៊ុក	ធឿន
៧៨-លោកស្រី	ម៉ុ	បុត្រ
៧៩-លោក	យ៉ិន	ញន
៨០-លោកស្រី	សាក់	គឹមអេង
៨១-លោក	សេ	ដាង
៨២-លោក	ដាង	ស៊ីន

៣៣.១៥០៤.៤១០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

ស វហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២០៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួលតួនាទីភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/១១៩៧/០៥ ចុះថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : លុបឈ្មោះឧត្តមសេនីយ៍ត្រី **គឹម ឆន្ទី** អគ្គលេខ ០១៧៨៩៣ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០២.២១១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៩

ន.សីហមុនី

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
[Signature]
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២០៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងលោកជំទាវ **សេ ច័ន្ទស្រស់** ជាអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជលញ្ឆករ ១៩០៤.២១២

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិភាសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២០៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០១៩៦ / ០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **សេ ចន្ទឡា** ជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ហត្ថលេខា: ១៩០៤.២១១៣

N N
សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២១០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែល ប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងព័ត៌មាន
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារ ដល់មន្ត្រីរាជការ ១៧ រូប នៃក្របខ័ណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងព័ត៌មាន និងក្រសួងឧស្សាហកម្ម

និងសិប្បកម្ម :



ក្រសួងព័ត៌មាន

លោក **ឡាយ ចេចឡើង**

ពីឧត្តមមន្ត្រី ថ្នាក់លេខ ៤ មកជាថ្នាក់លេខ ២

២- លោក សុខ សារ៉េត	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៣
៣- លោក កែ សុជាតិ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦	មកជាថ្នាក់លេខ ៤
៤- លោក ហេង សុខុនី	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៥- លោក ជា សុខេន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៦- លោក ហង់ ជួន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៧- លោក ខែត សៅមុន្យ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៨- លោក ព្រហ្ម សំឡេង	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៩- លោក ឈៀង ស៊ុនសារី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
១០- លោក យ៉ែង ម៉ុងថន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦

ខ- ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

១- ឯកឧត្តម កែ គី	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៣	មកជាថ្នាក់លេខ ១
២- លោក ឡុង សុភ័ណ្ឌ	ពីឧត្តមមន្ត្រី ថ្នាក់លេខ ៥	មកជាថ្នាក់លេខ ៣
៣- លោក ស៊ុន សុណា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៥
៤- លោកស្រី ឈៀង ចន្ទសុធាវី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៥- លោក មីន លី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៦- លោក អ៊ុន យ៉ុងអាន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជាឧត្តមមន្ត្រី ថ្នាក់លេខ ៦
៧- លោក ចាន់ មុន្នី	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីពិសេស ថ្នាក់លេខ ៤	មកជាថ្នាក់លេខ ២

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល.១៩០៤-៤១៤

ស៊ីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤១១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ជ្រាសព្រះរាជានុ

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបករ :

- ១- ព្រះមុនីសោភ័ណ បិត តាំងឆេង
- ២- ឧកញ៉ា ឡាយ ប៊ុនប៉ា
- ៣- លោកជំទាវ ឡាយ ឈុននី

ខ-គ្រឿងឥស្សរិយយស មុនីសាវត្ថវ ថ្នាក់ មហាសេនា :

- ១- ព្រះតេជគុណ ស៊ឹម សាំង
- ២- ឧកញ៉ា ឡាយ ប៊ុនណារីឌ្រន

៣៣.១៥០៤.៤១៤

ន សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ឆ្លាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេរីវង្សាន័**

១- ក្រុមហ៊ុន មិត្តហ្វូនប្រចាំព្រះរាជាណាចក្រកម្ពុជា

២- លោក ង្វើន ថាញ់ញឿង NGUYEN THANH NHUONG

ខ-គ្រឿងឥស្សរិយយស **មុនីសារាភ័ណ្ឌ** ថ្នាក់ **មហាសេនា**

១- លោក ញ៉ុង មិន ថន

២- លោក ហឿង គុជថ្មីតារា

លេខ. ១៩០៤.៤១៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២១៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេរីខ្ពង្ស័ន៍

- ១- ឯកឧត្តម លីវ គឹមហេង
- ២- លោកជំទាវ ម៉ឺ ហឿង
- ៣- ឯកឧត្តម ម៉ុង ចរិយា
- ៤- ឯកឧត្តម ទេព វីរៈ
- ៥- លោកស្រី ម៉ុំ ប្រណិត
- ៦- លោក ធួក ដាវិទ្ធ
- ៧- ឯកឧត្តម ឡាយ វុទ្ធី
- ៨- លោក ម៉ៅ ផល្លា
- ៩- លោក ព្រាប សុវិទ្ធី
- ១០- លោកស្រី ប៉េងលី ស៊ីនីច
- ១១- លោក សាល់ ស៊ីថាវិទ្ធី
- ១២- លោក លី មុនីនាថ
- ១៣- លោក អ៊ុក ភារុណ
- ១៤- លោក សាម ណូក
- ១៥- លោក យស់ សុផា



១៦- លោក អ៊ូ ឆៃ

១៧- លោក វិន សុខុម

១៨- លោក ឡាយ សុមេធី

ខ-គ្រឿងឥស្សរិយយស សុចត្តារា ថ្នាក់ បរាសេរីវិបុល

១- លោកជំទាវ រស់ សុរក្ខា

២- លោកជំទាវ ប្រាក់ ច័ន្ទណាយ

៣- ឯកឧត្តម កាន ច័ន្ទមេត្តា

គ-គ្រឿងឥស្សរិយយស អុធិសារាភីធា ថ្នាក់ បរាសេរីវិបុល

- ឯកឧត្តម ជា មាធិត

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ បរាសេនា

១- លោកជំទាវ លីប លឿង

២- ឯកឧត្តម កឹម វិក្រា

៣- ឯកឧត្តម តុល ញ៉ាក់

៤- ឯកឧត្តម អ៊ឹម វុត្តា

៥- លោក ស៊ិន សុផល

៦- លោក ប្រាក់ សៀងអាន

៧- លោកស្រី ទេព រ័ង្សា

៨- លោកស្រី អេង កញ្ញា

៩- លោក ឡាយ ភូក

១០- លោក មាស កុសល

១១- លោក ជា សេថូ

១២- លោក ឡេង បូគន្ធ

១៣- លោក ប៉ុក សុផាត

១៤- លោកស្រី ញាន ចិត្យចិត្តា

ង-គ្រឿងឥស្សរិយយស សុចត្តារា ថ្នាក់ បរាសេនា

១- លោក អាន រ៉ា

២- លោក ចា សង្ហាត

៣- លោក ស្រី សារឿន

៤- លោក ឡេង វណ្ណី

៥- លោក ទូច វ៉ៃ



- ៦- លោក ហួត ជួន
- ៧- លោក ចាន់ ផល
- ៨- លោក សេក ច័ន្ទបុណ្ណ
- ៩- លោកស្រី នេត ច័ន្ទវិទ្យា
- ១០- លោក អនន្ត អភិវឌ្ឍន
- ១១- លោក ណុយ សារ៉េន
- ១២- លោក ឡាត់ លីមហ្លួង

ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

- ១- ឯកឧត្តម ខួរ មករា
- ២- ឯកឧត្តម អេ សុភា
- ៣- លោក យុន សុផល
- ៤- ឯកឧត្តម សេង សុភាព
- ៥- ឯកឧត្តម សរ រតនា
- ៦- លោក ឈឿង វិបុល
- ៧- លោក ឡាញ ធារ៉ា

ស.ស. ២០២៤.២០២៧

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

ស៊ីហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក. គ្រឿងឥស្សរិយយស **ជាតុបករ** :

១.លោកជំទាវ **ទិត្យ ច័ន្ទតារិន**

២.ឯកឧត្តម **យស់ ឆោមណារ៉ាឌី**

៣.ឯកឧត្តម **សេង ឡុក**

ខ. គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយ្យន៍** :

១.ឯកឧត្តម **សាន ប៊ុន**

២.លោកជំទាវ **ម៉ៅ ឧស្សាហ៍**

៣.លោក **សាវេត បូរាមី**

៤.លោក **ម៉េង ប៊ុណ្ណារិទ្ធ**

៥.លោក **កែវ រ៉ូហ្ស៊ី**

៦.បណ្ឌិត **ដោក ដូម៉ា**

៧.លោក **ម៉ិញ សំអឿន**

៨.លោក **ម៉ា ហ៊ុន**

គ. គ្រឿងឥស្សរិយយស **សុវត្ថាន ថ្នាក់ មហាសេនីយ្យន៍** :

១.ឯកឧត្តម **ឌុច វន្តីតូ**

២.ឯកឧត្តម **អ៊ុត សុត្តា**

៣.ឯកឧត្តម **ញ៉ិន ស៊ី**

៤.លោក **ជា ផលវី**

៥.លោក **ហេង ប៊ុនធឿន**

៦.លោក **សារិន វណ្ណា**



ប.គ្រឿងឥស្សរិយយស មុនីសារាត្ថន្ទ ថ្នាក់ មហាសេនីយឡឺង :

- ១.លោក ម៉ុង សុខលាត
- ២.លោក យួន សុផាតិ
- ៣.លោក សៀ មុយខួច
- ៤.លោក យ៉ិន ចាន់សុផាតិ
- ៥.លោក សៀន សុយ៉ានី

ង.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

- ១.លោក ភួង សោភា
- ២.លោក សេង សុវណ្ណវត្តនា
- ៣.លោក កុសល សុពិនគ្យ
- ៤.លោក អ៊ុំ ប្រវិទូ
- ៥.លោកស្រី គឹម ធីយ៉ា
- ៦.លោក ងួន បុណ្ណមី

ច.គ្រឿងឥស្សរិយយស មុនីសារាត្ថន្ទ ថ្នាក់ មហាសេនា :

- ១.ឯកឧត្តម ខួត រតនា
- ២.លោក ឈៀក វីរៈ
- ៣.លោក នូ ម៉ានិត
- ៤.លោក ម៉ិញ ស៊ីចាយ
- ៥.លោក សំ សារឿន
- ៦.លោក ជិន មៀប
- ៧.លោកស្រី សោម ធីតា
- ៨.លោក យួន សេវី
- ៩.លោក អ៊ុង សួនរស្មី
- ១០.លោក ថុល ឌីណា
- ១១.លោក ហេ ផាន់នី
- ១២.លោក វ៉ាន់ វ៉ាត
- ១៣.លោក ម៉ែន មុន្នី
- ១៤.លោក អឿ សុភ័ណ
- ១៥.លោកស្រី លុន ពុធារី

ឆ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី :

- ១.លោកស្រី ដួង ណារណ្ណ
- ២.លោក អែ វិទូ

គ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា :

- ១.លោក លឹម អ៊ុំ
- ២.លោក កាត់ម សុណារិន



ឈ.គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អន្តរាគ្គ
លោក អ៊ុក សំអាត

លេខ ១៩៥. ២១៤

ស្រីហមនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០០១ ស្តីពី ការកែសម្រួលតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធចាត់តាំងរបស់អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងនាយឧត្តមសេនីយ៍ **គួង ស៊ីផាន** អត្តលេខ ០០០០៥១ ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ស.រ. ១៩០៤.៤១៤

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិភោស្តលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/២១២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០០១ ស្តីពីការកែសម្រួលតួនាទី ភារកិច្ច និងចន្លោះមុំនៃតំណែងរបស់អគ្គបញ្ជាការរដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រើងឋានន្តរស័ក្តិ ដល់ឧត្តមសេនីយ៍ឯក **អ៊ុំ បុរ្ន** អត្តលេខ ០០០១៥២ ជា នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា ២ :** តែងតាំងនាយឧត្តមសេនីយ៍ **អ៊ុំ បុរ្ន** អត្តលេខ ០០០១៥២ ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព.រ. ១៩០៤.២២២០

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០២១៩/៤១៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម / ០៦១៨ / ០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស /រកម / ០១៩៦ / ០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០០១ ស្តីពី ការកែសម្រួលតួនាទី ភារកិច្ច និងចន្លោះមុំនៃតំណែងរបស់អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្រើងឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក **ហ្វាង ធីន** អត្តលេខ ០០០០៣៦ ជា នាយឧត្តមសេនីយ៍ នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ។
- មាត្រា ២ :** តែងតាំងនាយឧត្តមសេនីយ៍ **ហ្វាង ធីន** អត្តលេខ ០០០០៣៦ ជាជួសជំនួសការក្រសួងការពារជាតិ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះទៅ ។

៣៣.១៩០៤.៤៤១

សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ខ្ញុំនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកាសឈប់ពុំរឹត **ប៊ិន ឈិន**



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៣៥.អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានចំណែក

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃ ពុធ ០៥ កើត ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៨៤ អនក្រ.បក ចុះថ្ងៃ ពុធ ០៤ រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៣ ៦៩៩ ៥០០ ០០០ រៀល (បីបីលានប្រាំមួយរយ កៅសិបប្រាំបួនលានប្រាំរយពាន់រៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយ មិនទាន់បែងចែកមកជំពូក ៦០ (ការទិញ) ចំនួន ៨៩៦ ៧០០ ០០០ រៀល និងជំពូក ៦១ (សេវាកម្ម) ចំនួន ២ ៨០២ ៨០០ រៀល ជូនទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៩។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយ ប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ចំណាយលើដំណើរការការងាររបស់ឧត្តម- ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ កើត ខែ មាស៊ីរ ឆ្នាំ ច ស័ក្តិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៣៦ នស/រកត/បក



អនុក្រឹត្យ
ស្តីពី

ការរៀបចំ និងការប្រព្រឹត្តិទៅ នៃលេខាធិការដ្ឋានក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្ត
កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខនស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រម លេខនស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែ សីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃក្រសួងមហាផ្ទៃ
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមសំណើរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

ជំពូក ទី១

បទប្បញ្ញត្តិទូទៅ

មាត្រា ១ .-

ត្រូវបានបង្កើតលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីធ្វើជាសេនាធិការ ឲ្យរាជរដ្ឋាភិបាល លើសកម្មភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន រាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល ដែលហៅកាត់ថា " លេខាធិការដ្ឋាន ក.ជ.ម. " ។

មាត្រា ២ .-

លេខាធិការដ្ឋាន ក.ជ.ម. មានទីតាំងស្ថិតនៅក្នុងទីស្តីការក្រសួងមហាផ្ទៃ។

ជំពូក ទី២
តួនាទី ភារកិច្ច

មាត្រា៣ .-

លេខាធិការដ្ឋាន ក.ជ.ម. មានតួនាទីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល បូកសរុបរាយការណ៍អំពីសកម្មភាពរបស់ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

មាត្រា៤ .-

- លេខាធិការដ្ឋាន ក.ជ.ម. មានភារកិច្ចសំខាន់ៗដូចខាងក្រោម៖
- រៀបចំសេចក្តីព្រាងសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យមុននឹងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យសម្រេច។
 - សម្របសម្រួលការងារប្រចាំថ្ងៃរបស់ ក.ជ.ម. ស្របតាមការកំណត់ និងការសម្រេច របស់រាជរដ្ឋាភិបាល
 - ទទួលរាយការណ៍ពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ដើម្បីបូកសរុបធ្វើរបាយការណ៍ឲ្យបានទៀងទាត់ ជូនរាជរដ្ឋាភិបាល។
 - ធ្វើការបូកសរុបវាយតម្លៃអំពីលទ្ធផលការងារ និង បញ្ហាប្រឈមរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល។
 - សហការសម្របសម្រួល ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល រាជធានី ខេត្ត ដើម្បីរៀបចំកិច្ចប្រជុំបូកសរុបប្រចាំឆ្នាំរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត។
 - បំពេញការងារផ្សេងៗទៀត តាមការចា់បាច់របស់រាជរដ្ឋាភិបាល និងតាមការណែនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

ជំពូក ទី៣
បេសកកម្ម

មាត្រា៥ .-

លេខាធិការដ្ឋាន ក.ជ.ម. ត្រូវដឹកនាំដោយប្រធាន១រូប អមដោយអនុប្រធានចំនួន០៣រូបជាជំនួយការ។

ប្រធានលេខាធិការដ្ឋាន គឺជាជនលេខាធិការ ០១រូប របស់ក្រសួងមហាផ្ទៃ។

អនុប្រធានលេខាធិការដ្ឋាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

ប្រធាន អនុប្រធានលេខាធិការដ្ឋានក.ជ.ម. ត្រូវតែងតាំងដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមការស្នើសុំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា៦ .-

លេខាធិការដ្ឋាន ក.ជ.ម. មានសិទ្ធិប្រើប្រាស់គ្រា របស់ក្រសួងមហាផ្ទៃ។

មាត្រា៧ .-

លេខាធិការដ្ឋាន ក.ជ.ម. មានអង្គភាពចំណុះ ដូចខាងក្រោម៖

- អង្គភាពរដ្ឋបាល
- អង្គភាពតាមដានវាយតម្លៃ និងផ្សព្វផ្សាយ។

មាត្រា៨ .-

អង្គភាពនីមួយៗ ត្រូវដឹកនាំដោយប្រធាន០១រូបនិងអនុប្រធានចំនួន០៣រូប ព្រមទាំង

មានមន្ត្រីមួយចំនួនជាជំនួយការ។

ប្រធានអង្គភាពមានឋានៈស្មើអគ្គនាយករង អនុប្រធានអង្គភាពមានឋានៈស្មើប្រធាននាយកដ្ឋាន និងត្រូវតែងតាំងដោយអនុក្រឹត្យតាមសេចក្តីស្នើសុំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

មាត្រា៩ .-

ប្រធាន អនុប្រធាន អង្គភាព និងមន្ត្រីបុគ្គលិក ដែលបម្រើការងារក្នុងអង្គភាពចំណុះត្រូវជ្រើសរើសពីក្នុងចំណោមមន្ត្រីនៃក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ននានាតាមការចាំបាច់។

ជំពូក ទី៤

របៀបរបបការងារ

មាត្រា១០ .-

ប្រធានលេខាធិការដ្ឋាន ក.ជ.ម. ត្រូវរាយការណ៍ និងស្នើសុំយោបល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការសម្របសម្រួលការងារជាមួយគ្រប់ក្រសួង ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

មាត្រា១១ .-

លេខាធិការដ្ឋានក.ជ.ម. ត្រូវសហការសម្របសម្រួលជាមួយ ក្រសួង ស្ថាប័ននានា ដើម្បីគាំទ្រដល់កិច្ចដំណើរការប្រចាំថ្ងៃរបស់លេខាធិការដ្ឋាន។

មាត្រា១២ .-

ប្រធានលេខាធិការដ្ឋាន ក.ជ.ម. គឺជាប្រធានបុគ្គលិកទាំងអស់របស់លេខាធិការដ្ឋាន រួមទាំងអនុប្រធានលេខាធិការដ្ឋាន ប្រធាន អនុប្រធានអង្គភាពចំណុះលេខាធិការដ្ឋានផង។

មាត្រា១៣ .-

អនុប្រធានលេខាធិការដ្ឋានក.ជ.ម. ត្រូវបំពេញការងារតាមការចាត់ចែងរបស់ប្រធានលេខាធិការដ្ឋានហើយត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រធានលេខាធិការដ្ឋាន និងអាចជំនួសប្រធានលេខាធិការដ្ឋាន តាមឋានានុក្រម ក្នុងពេលប្រធានលេខាធិការដ្ឋានអវត្តមាន។

មាត្រា១៤ .-

ប្រធានអង្គភាពនីមួយៗ ត្រូវមានការទទួលខុសត្រូវអំពីកិច្ចការរបស់ខ្លួន និងមានគណនេយ្យភាពចំពោះប្រធានលេខាធិការដ្ឋាន។

មាត្រា១៥ .-

មន្ត្រីរាជការ ដែលបម្រើការងារក្នុង អង្គភាពចំណុះលេខាធិការដ្ឋាន ក.ជ.ម. ត្រូវមានការទទួលខុសត្រូវអំពីកិច្ចការរបស់ខ្លួន និងមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រធានអង្គភាពរបស់ខ្លួន និងត្រូវមានការទទួលខុសត្រូវ និងគណនេយ្យភាពតាមឋានានុក្រម ចំពោះប្រធានលេខាធិការដ្ឋាន។

ជំពូក ទី៥

អំពីថវិកា

មាត្រា១៦.-

កញ្ចប់ថវិការបស់លេខាធិការដ្ឋាន ក.ជ.ម. មានក្នុងកញ្ចប់ថវិកាដោយឡែករបស់ខ្លួន ក្នុងក្រសួងមហាផ្ទៃ។

ជំពូក ទី៦
អវសានប្បញ្ញត្តិ

មាត្រា ១៧ .-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយ នឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ១៨ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ វិសាខ ខែ សីហា ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ
នាយករដ្ឋមន្ត្រី សូមចុះហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្តេចក្រឡាហោម ស ខេង

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦០ អនក្រ.តត

អនុក្រឹត្យ
ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០២០៩/១៧៣ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីការបង្កើតក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ចំនួន ០៦រូប ដូចមានរាយនាមខាងក្រោម៖

១. លោក **លី ជានារ៉ា** ជាប្រធានផ្នែកហិរញ្ញវត្ថុ និងផ្គត់ផ្គង់ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
២. លោក **ពិន សុផា** ជាប្រធានផ្នែកសិក្សា ស្រាវជ្រាវ និងអង្កេត មានឋានៈស្មើ ប្រធាននាយកដ្ឋាន

- ៣.លោក **ហេង សុភ័ក្ត្រ** ជាប្រធានផ្នែកទំនាក់ទំនង និងកិច្ចសហការអន្តរជាតិ មានឋានៈស្មើ
ប្រធាននាយកដ្ឋាន
- ៤.លោក **គង់ វិរៈ** ជាប្រធានផ្នែកវិភាគ និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និង
វប្បធម៌ មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៥.លោក **សំ សំណាង** ជាប្រធានផ្នែកលិខិតបទដ្ឋានគតិយុត្ត មានឋានៈស្មើ ប្រធាននាយកដ្ឋាន
- ៦.លោក **អៀង ឆ្មារ** ជាប្រធានផ្នែកប្រព័ន្ធគ្រប់គ្រងឯកសារ ទិន្នន័យ និងព័ត៌មាន
មានឋានៈស្មើ ប្រធាននាយកដ្ឋាន។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង
មុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួល
បន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៧ ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៦.១៨៨/គ.វត

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០២ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងកិច្ចការនារី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១៣ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០០៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងកិច្ចការនារី
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការ ចំនួន ១៥រូប នៃក្រសួងកិច្ចការនារី ដូចមានរាយនាមខាងក្រោម៖

- | | |
|------------------------|--|
| ១- លោក ស៊ី វណ្ណសាន | ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ជំនួសលោកស្រី ឆាយ សន ដែលបានចូលនិវត្តន៍ |
| ២- លោកស្រី គង់ សំអូន | ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ជំនួសលោក ម៉ឺ ហ៊ុល ដែលបានទទួលការកិច្ចប្តឹង |
| ៣- លោកស្រី គង់ ឫទ្ធី | ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ ជំនួសលោកស្រី ជា ហ្វឺង ដែលបានទទួលការកិច្ចប្តឹង |
| ៤- លោកស្រី សេង ផលជាវីន | ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំនួសលោក ថេ ឈុនហាក់ ដែលបានទទួលការកិច្ចប្តឹង |
| ៥- លោកស្រី សុត ស៊ីប៉ុន | ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ជំនួសលោកស្រី ផុត លាងវ៉ាន់នី ដែលបានចូលនិវត្តន៍ |

- ៦- លោកស្រី កេត ម៉ារឌី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច
ជំនួសលោកស្រី ចាន់ សុផារី ដែលបានទទួលការកិច្ចប្រឹក្សា
- ៧- លោកស្រី ស ស៊ីណេត ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គម ជំនួសលោកស្រី
សាខៀន សារ៉ាតឌី ដែលបានចូលនិវត្តន៍
- ៨- លោកស្រី អ៊ុក ណានី ជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
៩- លោក ជៀម គឹមហួ ជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ជំនួសលោកស្រី គង់ សំអូន
ដែលបានទទួលការកិច្ចប្រឹក្សា
- ១០- លោកស្រី ចេង ជិនណេត ជាប្រធាននាយកដ្ឋានសមភាពយេនឌ័រ ជំនួសលោកស្រី ហ៊ុន នីមិត្តា ដែល
បានទទួលការកិច្ចប្រឹក្សា
- ១១- លោកស្រី ជឿន សមនា ជាប្រធាននាយកដ្ឋានអភិវឌ្ឍសេដ្ឋកិច្ច ជំនួសលោកស្រី សុត ស៊ីម៉ន ដែល
បានទទួលការកិច្ចប្រឹក្សា
- ១២- លោក ផុន ពុធបូរី ជាប្រធាននាយកដ្ឋានការពារផ្លូវច្បាប់ ជំនួសលោកស្រី កេត ម៉ារឌី ដែល
បានទទួលការកិច្ចប្រឹក្សា
- ១៣- លោកស្រី ហ៊ុន សុផល្លិកា ជាប្រធានផ្នែកផែនការ និងសហប្រតិបត្តិការ
- ១៤- លោកស្រី អ៊ុក ណានូ ជាប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ
- ១៥- លោក ជិន ចន ជាប្រធានផ្នែកនីតិកម្ម ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវបានទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន
ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃ
ចុះហត្ថលេខាតទៅ ។

ថ្ងៃ អង្គារ ៤ កើត ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១.៦២.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការផ្ទេរក្របខ័ណ្ឌ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើត ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ផ្ទេរក្របខ័ណ្ឌ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនវរសេនីយ៍ឯក **អាន សុវិជ្ជា** អគ្គលេខ ០២៤១៤៨ មេបញ្ជាការរង បញ្ជាការដ្ឋានកងរាជអាវុធបាត់ពន្លឺ បញ្ជាការដ្ឋានកងរាជអាវុធបាត់លើផ្ទៃប្រទេស បច្ចុប្បន្ន ទៅបម្រើការងារក្នុងក្របខ័ណ្ឌ ក្រសួងមហាផ្ទៃ ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ អាទិត្យ ៤ កើត ខែ ឧសភា ឆ្នាំ ពិសាខ ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩

ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
កុម្មុះ ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១៦៤.អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- | | | | |
|-----------------|-------------------|----------------|---|
| ១-ឧត្តមសេនីយ៍ទោ | គួន គារា | អត្តលេខ ០១០៧០៦ | ជា មេបញ្ជាការរង យោធភូមិភាគទី៥ |
| ២-វរនាវិក | ឡៅ លក្ខិណា | អត្តលេខ ០១១៥៦០ | ជា ស្នងការ ស្នងការដ្ឋានកសុភារ
បញ្ជាការដ្ឋានកងទ័ពជើងទឹក |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៩ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៩

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៥.អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនដោយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

សម្រេច

មាត្រា ១. បំពាក់ដោយ **ការងារ** តាមលំដាប់ថ្នាក់ ជូននិរត្តន៍ជនជាតិអភិជនយោជិត-កម្មករ នៃអគ្គិសនីកម្ពុជា ចំនួន ៧៥រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចមប្រើជាតិមាតុភូមិនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-ដោយ **មាសការងារ**

១	សួន	ហេងលី	រោងចក្រអគ្គិសនីទី២	ជាងឡូចំហាយ
២	អ៊ុត	អ៊ាន	អគ្គិសនីព្រៃវែង	អនុប្រធានអង្គភាព
៣	សេង	សុខា	នាយកដ្ឋានហិរញ្ញកិច្ច-គណនេយ្យ	ប្រធានលេខាធិការដ្ឋាន
៤	ទា	វណ្ណធួន	សាខាវត្តភ្នំ	អនុប្រធានសាខា
៥	ចាន់	វិបុល្លា	ការិយាល័យពិធីការ	ប្រធានការិយាល័យ
៦	ណុប	សុភា	នាយកដ្ឋានអាជីវកម្ម-ចែកចាយ	នាយកដ្ឋានអាជីវកម្ម-ចែកចាយ
៧	អ៊ឹម	សុខុម	ការិយាល័យគណនេយ្យ	អនុប្រធានការិយាល័យ
៨	ឃី	សុខន	ការិយាល័យប្រព័ន្ធរំឡៃការពារ	ប្រធានការិយាល័យ

៩	ឡេង	ជីប្រណិត	រោងចក្រអគ្គិសនីទី៥-៦	អនុប្រធានរោងចក្រ
១០	ម៉ៅ	គឹមឆាយ	ការិយាល័យផែនការផ្គត់ផ្គង់សម្ភារ	អនុប្រធានការិយាល័យ
១១	ដន	គឹមសន	អគ្គិសនីស្ទឹងត្រែង	អនុប្រធានអង្គភាព
១២	ប៉ាន់	សុភ័ណ្ឌារិទ្ធ	អគ្គិសនីត្បូងឃ្មុំ	អនុប្រធានអង្គភាព
១៣	សុខ	ហួត	អគ្គិសនីបាត់ដំបង	ប្រធានអង្គភាព
១៤	អ៊ីវ	វិសាល	ទីប្រឹក្សាអគ្គិសនីកម្ពុជា	ទីប្រឹក្សាអគ្គិសនីកម្ពុជា

ខ-មេដាយ ប្រាក់ការងារ

១	អ៊ុំ	វិសាន	សាខាវត្តភ្នំ	ប្រធានផ្នែកស្រង់ថាមពល
២	ព្រំ	វុត្តា	រោងចក្រអគ្គិសនីទី៥-៦	ប្រធានខណ្ឌយន្តសាស្ត្រ
៣	ផាន់	សំផុង	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកវេនផលិតកម្មទី២
៤	ស្បែង	ពៅ	ការិយាល័យអតិថិជន	ប្រធានផ្នែកទំនាក់ទំនង និង ផ្តល់វិក្កយបត្រ
៥	គឹម	ច័ន្ទនារី	អគ្គិសនីកំពង់ចាម	អនុប្រធានផ្នែកអាជីវកម្ម
៦	សួន	សុខន	ការិយាល័យផ្គត់ផ្គង់សម្ភារ និង ដឹកជញ្ជូន	ប្រធានផ្នែកដឹកជញ្ជូន
៧	អ៊ុង	ផាន់នី	រោងចក្រអគ្គិសនីទី៥-៦	អនុប្រធានផ្នែកឃ្លាំងប្រេងឥន្ធនៈ
៨	កែ	វិសាក់	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកវេនផលិតកម្ម
៩	កែវ	ច័ន្ទសេដ្ឋា	អគ្គិសនីសៀមរាប	ប្រធានក្រុមចែកវិក្កយបត្រ
១០	សេក	ច័ន្ទរស្មី	សាខាចាក់អង្រែក្រោម	ប្រធានផ្នែកបេឡា
១១	ឌី	ផាន	ការិយាល័យផ្គត់ផ្គង់សម្ភារ និង ដឹកជញ្ជូន	ប្រធានផ្នែកឃ្លាំងទឹកថ្លា
១២	ឡុង	សុខា	ការិយាល័យគ្រប់គ្រងគម្រោងទី១	ប្រធានផ្នែកការដ្ឋានខ្សែបណ្តាញ
១៣	នៅ	ផល្លី	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកឃ្លាំងប្រេងឥន្ធនៈ
១៤	មូល	សារឿន	អគ្គិសនីបាត់ដំបង	ប្រធានផ្នែកត្រួតពិនិត្យ
១៥	អ៊ុត	នារី	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែករដ្ឋបាល
១៦	ប្រាក់	សុផល	អគ្គិសនីខេត្តព្រះសីហនុ	ជំនួយការប្រធានអគ្គិសនីខេត្តព្រះសីហនុ
១៧	អ៊ុំ	ប៊ុនធឿន	ការិយាល័យផ្គត់ផ្គង់សម្ភារ និង ដឹកជញ្ជូន	ប្រធានផ្នែកដឹកជញ្ជូន
១៨	វ៉ែន	សំអឿន	អង្គភាពបណ្តាញ	ប្រធានក្រុមដំឡើង-ជួសជុលបណ្តាញ LV
១៩	វង	គឹមហេង	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកវេនផលិតកម្មសេខ ទី៣
២០	ប៉ែន	សារឿម	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកស្ថានីយបូមទឹក

២១	ទូច	ហាន	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកវេនផលិតកម្មសេវា ទី២
២២	នូ	ផល្លា	សាខាចាក់អង្រែក្រោម	ប្រធានក្រុមសន្តិសុខ
២៣	កែវ	កុសល	សាខាទូលពង្រ	ប្រធានក្រុមសន្តិសុខ
២៤	ស្នង	វ៉ា	អគ្គិសនីបាត់ដំបង	ប្រធានក្រុមថែទាំ និង គ្រប់គ្រងយានយន្ត
២៥	ច័ន្ទ	ស៊ីវន	សាខាចាក់អង្រែក្រោម	ប្រធានផ្នែកបន្តចរន្ត
២៦	ឡឹង	ណារិន	អគ្គិសនីសៀមរាប	ប្រធានខណ្ឌរដ្ឋបាល
២៧	គូ	ណារិន	ការិយាល័យបច្ចេកវិទ្យាព័ត៌មាន	ប្រធានផ្នែកជួសជុល និង ជំនួយការអ្នកប្រើប្រាស់
២៨	ហេង	គឹមហិន	អគ្គិសនីកំពត	អនុប្រធានផ្នែករដ្ឋបាល
២៩	កុយ	ប៉ុណ្ណាវេត	រោងចក្រអគ្គិសនីទី៥-៦	ប្រធានផ្នែកហិរញ្ញកិច្ច-គណនេយ្យ

គ-មេដាយ សំរិទ្ធការងារ

១	អៀម	វិន	អង្គភាពបណ្តាញ	ជាងដំឡើង-ជួសជុលបរិក្ខារក្នុងបន្ទប់ភ្លើង-ប៉ុស្តិ៍
២	ផែន	សំណាង	អង្គភាពបណ្តាញ	ភ្នាក់ងារត្រួតពិនិត្យតាមដានប្រព័ន្ធន.ស Indirect
៣	ស៊ឹម	សារ៉ាន់	អគ្គិសនីកំពត	ភ្នាក់ងារចែកវិក្កយបត្រ
៤	សុខ	សុវុទ្ធ	អង្គភាពបណ្តាញ	ជាងថែទាំបណ្តាញ LV
៥	អ៊ុយ	សុវណ្ណារ៉ា	អគ្គិសនីខេត្តព្រះសីហនុ	បុគ្គលិកគ្រប់គ្រងកិច្ចសន្យា និង បំណុល
៦	ទួន	សុភក្ត្រ	អគ្គិសនីសៀមរាប	ភ្នាក់ងារស្រង់ថាមពល
៧	កែវ	ភក្តី	ការិយាល័យផ្គត់ផ្គង់សម្ភារ និង ដឹកជញ្ជូន	បុគ្គលិកឃ្លាំងទឹកថ្លា
៨	មាស	សារីន	អគ្គិសនីខេត្តព្រះសីហនុ	បុគ្គលិកអនាម័យ-ថែសួន
៩	ចាន់	ស៊ីផាត	ការិយាល័យរដ្ឋបាល	សន្តិសុខ
១០	ប៊ុន	ណារី	ការិយាល័យបច្ចេកទេសចែកចាយ	បុគ្គលិករដ្ឋបាល
១១	ប៊ុត	សំអាន	មជ្ឈមណ្ឌលបញ្ជា	ជាងបញ្ជាចែកចាយចរន្តវេន១
១២	សូ	វិត្តា	អគ្គិសនីខេត្តព្រះសីហនុ	ភ្នាក់ងារចែកវិក្កយបត្រ
១៣	ព្រំ	សារ៉ាន់	អគ្គិសនីស្វាយរៀង	ភ្នាក់ងារអន្តរាគមន៍ បន្តចរន្ត កាត់ និង ភ្ជាប់ចរន្ត
១៤	សោម	បូណេ	អង្គភាពបណ្តាញបញ្ជូន	ជាងជួសជុលនៅអនុស្ថានីយ៍ទី៣
១៥	ឌុក	សារឿន	សាខាអូរបែកក្អម	ភ្នាក់ងារស្រង់ថាមពល
១៦	សាវេត	ណារិន	សាខាវត្តភ្នំ	ភ្នាក់ងារកាត់ និង ភ្ជាប់ចរន្ត
១៧	ហេង	រុទ្ធី	អគ្គិសនីសៀមរាប	ជាងតេស្តនាឡិកាស្តង់

១៨	មាស	អាហ្សីទូត	រោងចក្រអគ្គិសនីទី៥-៦	ជាងជួសជុលយន្តសាស្ត្រទី២
១៩	សោម	ផែន	អង្គភាពបណ្តាញបញ្ជូន	ប្រធានក្រុមប្រតិបត្តិការអនុស្ថានីយ៍ទី១ អេនទី៣
២០	ស្វាយ	ហន	អង្គភាពបណ្តាញបញ្ជូន	បុគ្គលិកអនាម័យ-ថែសួន អនុស្ថានីយ៍កំពត
២១	តោ	សុខន	សាខាចាក់អង្រែក្រោម	ភ្នាក់ងារស្រង់ថាមពល
២២	រី	ចន្ទា	វិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី	បុគ្គលិកអនាម័យ-ថែសួន
២៣	ស៊ុន	បូរិន	មជ្ឈមណ្ឌលបញ្ជា	បុគ្គលិកបើកបររថយន្តអេន២
២៤	ហូយ	ចិត្រា	អគ្គិសនីសៀមរាប	បុគ្គលិកប្រចាំការចែកចាយអេន៣
២៥	លាន	ពៅ	អគ្គិសនីកំពង់ចាម	បុគ្គលិកទទួលអតិថិជនតាមទូរស័ព្ទ
២៦	សៀ	ស្រីាន	អគ្គិសនីត្បូងឃ្មុំ	ភ្នាក់ងារចែកវិក្កយបត្រ
២៧	យុង	ណារិន	សាខាវត្តភ្នំ	ជាងបន្តចរន្ត
២៨	ហេង	ឈុន	សាខាចាក់អង្រែក្រោម	ភ្នាក់ងារស្រង់ថាមពល
២៩	សៅ	សុផុន	រោងចក្រអគ្គិសនីទី៣	បុគ្គលិកបញ្ជាម៉ាស៊ីន១ អេន១
៣០	ម៉ុ	បូរ៉ានី	អគ្គិសនីសៀមរាប	បុគ្គលិកទទួលអតិថិជន
៣១	ជឹង	សារ៉ាវុទ្ធ	សាខាវត្តភ្នំ	ភ្នាក់ងារចែកវិក្កយបត្រ
៣២	តាន់	សុធាវី	ការិយាល័យរដ្ឋបាល	បុគ្គលិករដ្ឋបាល

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

- អន្តរាគមន៍៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៦ អនក.តត

**អនុក្រឹត្យ
ស្តីពីការជូនបេដាយមូលិសារាត្នី
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

සිද්ධාන්ත

មាត្រា ១. បំពាក់មេដាយ **មុនីសាវត្ថវ្យា** តាមលំដាប់ថ្នាក់ ជូនថ្នាក់ដឹកនាំវិទ្យាស្ថានតូចដែលប្រាប់កម្មវិធីសិក្សា និង រង្វាងតម្លៃ KICE នៃសាធារណរដ្ឋកម្ពុជា ព្រមទាំង ដែលមានស្នាដៃល្អក្នុងការចូលរួមចំណែកធ្វើកំណែទម្រង់ វិស័យអប់រំនៅព្រះរាជាណាចក្រកម្ពុជាជាពិសេសក្នុងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយ បុរិសាធានីឆ្នាំ ថ្នាក់ សេនា

-Dr. Kisun Sung នាយក

ខ-មេដាយ មុនីសារាត៍ណ្ណា ថ្នាក់ អស្សប្បដ្ឋិ

១-Dr. Jimin Cho នាយិការងារ

២-Dr. Kyunghoo Kim ប្រធានផ្នែក

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែ មាឃ

ឆ្នាំ ច សំរិទ្ធិស័ក ព.ស. ២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

အလယ်ကမ္ဘာသို့



កន្លែងទីបី៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៧ អនក្រ.តត



អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់ មេដាយមាសការងារ ជូនសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ចំនួន ២ រូប ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- ឯកឧត្តម ឈឹម ទឹម
- ២- ឯកឧត្តម អ៊ុន ណារី

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរាន៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរាន៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៨.អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារក័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១. បំពាក់ មេដាយ មុនីសារក័ណ្ឌថ្នាក់អស្សុប្បទិ ប្រគេន និងជូនសប្បុរសជន ចំនួន៨រូប ដែលបានបរិច្ចាគ ធនធានផ្ទាល់ខ្លួន ចូលរួមជួយកសាង សមិទ្ធផលនានា នៅវត្តពណ្តាយ ឃុំចើងជើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដូចមានរាយនាម និងនាមខាងក្រោម៖

១	ព្រះតេជគុណ	បាត់	សាម៉េន	គង់នៅខេត្តត្បូងឃ្មុំ
២	លោក	ហាម	ម៉ង់ហោង	សប្បុរសជននៅរាជធានីភ្នំពេញ
៣	លោក	ស៊ុន	ចាន់រីទូ	សប្បុរសជននៅនីពេជ
៤	លោកស្រី	អ៊ុង	សាលន	សប្បុរសជននៅត្បែង

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១០ តិច្ឆ័ ខែ មឃ្ម ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៦៩.អនក្រ.តត



អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយមុនីសារភ័ណ្ឌ តាមលំដាប់ថ្នាក់ ជូននាយកាហាន និងមន្ត្រីរាជការចំនួន ៣៧រូប ដែលមាន ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមកដូចមានរាយនាមខាងក្រោម៖


ក-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ ដំបូង

- | | | | |
|---|---------|---------------|--|
| ១ | ឯកឧត្តម | ហេង សុខណា | ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រចាំអគ្គនាយកដ្ឋានរតនាគារជាតិ |
| ២ | លោក | ឃ្លួន សាវុធ | ប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅអគ្គនាយកដ្ឋានកាំកុងត្រូល |
| ៣ | លោក | ម៉ក់ ពេជ្ជរុន | អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់និងបង្ក្រាបការក្តែងបន្លំអគ្គនាយកដ្ឋានកាំកុងត្រូល |
| ៤ | លោក | ហុង លៀង | អនុប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ |
| ៥ | លោក | វ៉ាន់ ថុល | ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង |
| ៦ | លោក | ហែម សុវណ្ណ | អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង |
| ៧ | លោក | ម៉ៅ សុផាន់ណា | អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង |
| ៨ | លោក | ពៅ ដាលីនណា | ប្រធានការិយាល័យ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង |
| ៩ | លោក | វ៉ា ស៊ុវី | ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គនាយកដ្ឋានរតនាគារជាតិ |

១០	លោក	ហៀង សុងហួត	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១១	លោក	អ៊ុក វណ្ណារ៉ា	អនុប្រធាននាយកដ្ឋានចំណូលថវិការ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១២	លោក	ជុំ កោសលមុនី	អនុប្រធាននាយកដ្ឋានគណនេយ្យ នៃអគ្គនេយ្យនៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៣	លោក	សំកុល សុខា	អនុប្រធាននាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន និងសរុបស្ថិតិ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៤	លោក	ខៀវ ស៊ីណា	អនុប្រធានលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៥	លោក	ឈិន លីមពិសាល	មន្ត្រីលេខាធិការដ្ឋាន នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៦	លោក	បេ គឹមឡាយ	ប្រធានរតនាគារខេត្តក្រចេះ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៧	លោក	ស៊ុន ចំណាន	ប្រធានរតនាគារខេត្តព្រៃវែង នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៨	លោក	ដែក ទីវណ្ណា	ប្រធានរតនាគារខេត្តកំពត នៃអគ្គនាយកដ្ឋានរតនាគារជាតិ
១៩	លោក	ម៉ៅ នរិទ្ធ	ប្រធានរតនាគារខេត្តពោធិសាត់ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២០	លោក	ឈុន ហេង	ប្រធានរតនាគារខេត្តកែប នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២១	លោក	កាណុល ចិត្តា	ប្រធានរតនាគារខេត្តកំពង់ឆ្នាំង នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២២	លោក	ម៉ុម សុទ្ធារ៉ា	ប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តព្រះវិហារ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២៣	លោក	វង្ស ប៊ុនរិសុទ្ធ	ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ
២៤	លោកគ្រូ	ភន វិបុល	ចៅអធិការវត្តគីរីសង្វាពេជ្រ អនុគណៈស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង
២៥	វរសេនីយ៍ឯក	យ៉ែម ចាន់ធឿន	អត្តលេខ ០៤៧០៨៦ មេបញ្ជាការរងកងពលតូចឡើងជើងលេខ៥៣
២៦	វរសេនីយ៍ឯក	ម៉ុច សុវណ្ណតារា	អត្តលេខ ០១២៧០៤ មេបញ្ជាការរងកងពលតូចឡើងជើងលេខ៥៣
២៧	លោក	មាស ច័ន្ទផេត	ប្រធាននាយកដ្ឋានគណនេយ្យ នៃអគ្គនាយកដ្ឋានរតនាគារជាតិ
២៨	លោក	ស្រីន ណារ៉ូ	អនុប្រធានការិយាល័យនាយកដ្ឋានគណនេយ្យនៃអគ្គនាយកដ្ឋានរតនាគារជាតិ
២៩	លោក	ឆាយ ច័ន្ទឆាយ៉ា	ប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃអគ្គនាយកដ្ឋាន រតនាគារជាតិ
៣០	លោក	សាន វិជ្ជាសារ៉ាវុធ	ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ

ខ-មេដាយមុនីសាវត្ថុឆ្នាំ ២០១៩

១	វរសេនីយ៍ត្រី	កែ ប្រសាទ	អត្តលេខ ០៥២៨៩៧ ជំនួយការហិរញ្ញវត្ថុ វរសេនាតូចលេខ៥៣៤ កងពលតូចឡើងជើងលេខ៥៣
២	លោក	ពេជ្រ សំបូរ	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន
៣	លោក	ពុន ហង្សន	អនុប្រធានការិយាល័យនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអគ្គនាយក ដ្ឋានរតនាគារជាតិ
៤	លោក	អ៊ុំ សុភ័ក្រ	អនុប្រធានការិយាល័យនាយកដ្ឋានគ្រប់គ្រងរតនាគារថ្នាក់មូលដ្ឋាន និងសរុបស្ថិតិនៃអគ្គនាយកដ្ឋានរតនាគារជាតិ
៥	លោក	យិន រតនា	ប្រធានការិយាល័យព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
៦	លោក	យុន ឧត្តម	ប្រធានការិយាល័យនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានរតនាគារជាតិ



៧ លោក ហេង នីវីរីយ៉ា អនុប្រធានការិយាល័យព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានរតនាគារជាតិ
មាត្រា២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ១០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧០ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១.- បំពាក់មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទ និងជូនសប្បុរសជន ចំនួន ២១រូប ដែលបានបរិច្ចាគបច្ច័យ និងធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តភ្នំសិទ្ធិលើ ឃុំម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កន្លងមកដូចមានរាយព្រះនាម និងនាមខាងក្រោម៖

ក-មេដាយ មាសស្ថាបនាជាតិ

១-	ព្រះតេជគុណ	ឡឹម	លីម	បច្ច័យ	១៥ ០០០ ដុល្លារ
២-	ព្រះតេជគុណ	សាត	គង្គា	បច្ច័យ	១៥ ០០០ ដុល្លារ
៣-	ព្រះតេជគុណ	ឡាច	ឡេង	បច្ច័យ	១៥ ០០០ ដុល្លារ
៤-	លោក	ម៉ែ	ម៉ន	ថវិកា	១០ ០០០ ដុល្លារ
៥-	លោក	ម៉ន	ខាន់	ថវិកា	១០ ០០០ ដុល្លារ
៦-	លោក	ម៉ុង	អ៊ុច	ថវិកា	១០ ០០០ ដុល្លារ
៧-	លោក	ជឿន	ជួប	ថវិកា	១០ ០០០ ដុល្លារ
៨-	លោក	ជឿន	សីលា	ថវិកា	១០ ០០០ ដុល្លារ
៩-	លោក	ឈឿន	ឌីវណ្ណៈ	ថវិកា	១០ ០០០ ដុល្លារ
១០-	លោក	ខា	សេងហួរ	ថវិកា	១០ ០០០ ដុល្លារ
១១-	លោក	អ៊ុច	ភី	ថវិកា	១០ ០០០ ដុល្លារ

១២-	លោក	ឌុល	ស៊ីឡីន	ថវិកា	១០ ០០០ ដុល្លារ
១៣-	លោក	សំ	សែម	ថវិកា	១០ ០០០ ដុល្លារ
១៤-	លោក	កូរ	ប៉ុន	ថវិកា	១០ ០០០ ដុល្លារ
១៥-	អ្នកស្រី	អ៊ុន	ឌៀប	ថវិកា	១០ ០០០ ដុល្លារ
១៦-	លោក	ឡុញ	ឡាច	ថវិកា	១០ ០០០ ដុល្លារ

ខ-មេដាយសំរឹទ្ធស្ថាបនាជាតិ

១-	ព្រះគ្រូមង្គលធម្ម	យ៉ឹង	ភិរម្យ	គង់នៅរាជធានីភ្នំពេញ
២-	ព្រះតេជគុណ	ម៉ា	ធារី	គង់នៅរាជធានីភ្នំពេញ
៣-	ព្រះបរិត្តមុនី	ហេង	ប៊ុនលាភ	គង់នៅរាជធានីភ្នំពេញ
៤-	ព្រះតេជគុណ	ប៉ែត	ប៉ុន	គង់នៅរាជធានីភ្នំពេញ
៥-	លោក	ញ៉ែម	ម៉ាណូរ៉េត	នៅរាជធានីភ្នំពេញ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ កើត ខែ ឆ្នាំ ច សំរឹទ្ធស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧១ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មាសការងារ** ជូនមន្ត្រីរាជការ ចំនួន១០រូប ដែលមានស្នាដៃល្អក្នុងការបំពេញ ភារកិច្ចបម្រើជាតិមាតុភូមិ ក្នុងខេត្តព្រៃវែង កន្លងមក ដូចមានរាយនាមខាងក្រោម៖

១-លោក	ភូង	សូរ្យត្រាស	មន្ត្រីនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
២-អនុសេនីយ៍ឯក	អ៊ុំ	លីវហ៊ុយ	អគ្គលេខ ២៣០៣៦១
៣-អនុសេនីយ៍ឯក	ឈួន	អេន	អគ្គលេខ ២០០៦៩
៤-អនុសេនីយ៍ឯក	ហេង	វង្ស	អគ្គលេខ ៤៩៧៥៤
៥-អនុសេនីយ៍ឯក	ឡាច	ហុងដា	អគ្គលេខ ២៩៤៧៧
៦-អនុសេនីយ៍ឯក	ជឹង	ហេងទ្រី	អគ្គលេខ ៧០៩៧៧
៧-អនុសេនីយ៍ទោ	ជាង	ប៉េងហេង	អគ្គលេខ ២០៧៧៩២
៨-អនុសេនីយ៍ត្រី	សន	សុភារិទ្ធ	អគ្គលេខ ០៣៩៨១០
៩-ព្រឹទ្ធពាលឯក	ម៉ែន	សារ៉ៀម	អគ្គលេខ១៣៩២៧៥

១០-ពលបាលឯក ជូន សំអេម អគ្គលេខ០៩១៦៦

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧/៩ អនក្រ . គតិ

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតនិងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា

សម្រេច

មាត្រា ១. បំពាក់មេដាយ**ស្ថាបនាជាតិ** ប្រគេន និងផ្តល់ជូនសប្បុរសជន ចំនួន៣២រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា ក្នុងវគ្គជ័យសិរីវិទ្យា វត្តបុទុមរតនារាម និងវត្តពោធិសត្តារាម ឃុំព្រៃដើមថ្កូវ ស្រុកស៊ីធរ កណ្តាល ខេត្តព្រៃវែង កន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- | | | |
|--------------|-----------|---|
| ១-ព្រះតេជគុណ | សៀង សុណុច | ចៅអធិការវត្តពោធិសត្តារាម (ហៅវត្តពានា) |
| ២-ព្រះតេជគុណ | ឈាង លីន | ចៅអធិការវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៣-ព្រះតេជគុណ | ឌុច ង៉ែង | ចៅអធិការវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង) |
| ៤-លោកតា | ឡុង គូ | អាចារ្យវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៥-លោកតា | ញ៉ែម អ៊ុន | អាចារ្យវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៦-លោកតា | ចាប មឿន | អាចារ្យវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៧-លោកតា | គុង កន | គណៈកម្មការវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៨-លោកតា | មៅ ពុធ | គណៈកម្មការវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ៩-លោកតា | យ៉ាន យាន | គណៈកម្មការវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ១០-លោកតា | នៃ ឡេង | គណៈកម្មការវត្តជ័យសិរីវិទ្យា(ហៅវត្តព្រៃដើមថ្កូវខាងជើង) |
| ១១-អ្នកស្រី | ស្រង់ ឡេង | សប្បុរសជននៅរាជធានីភ្នំពេញ |
| ១២-អ្នកស្រី | ស្រង់ អែ | សប្បុរសជននៅសហរដ្ឋអាមេរិក |
| ១៣-លោក | ឌឹម ហិន | សប្បុរសជននៅសហរដ្ឋអាមេរិក |
| ១៤-លោក | ហុង ឈឿន | សប្បុរសជននៅភូមិស្វាយសាក់ |

១៥-លោកតា	យ៉ែម ស្រីន	អាចារ្យវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
១៦-លោកតា	ហ៊ឹម ហៀន	អាចារ្យវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
១៧-លោកតា	អៀម ផុន	អាចារ្យវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
១៨-លោកតា	កែវ សយ	គណៈកម្មការវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
១៩-លោកតា	លុក ស៊ាងហ៊ាន	គណៈកម្មការវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
២០-លោកតា	ភី ផាត	គណៈកម្មការវត្តបុទុមរតនារាម(ហៅវត្តព្រៃដើមថ្កូវខាងត្បូង)
២១-លោក	តិល ទុំ	អាចារ្យវត្តពោធិសត្តារាម(ហៅវត្តពានា)
២២-លោក	ហេង ហ៊ឹម	អាចារ្យវត្តពោធិសត្តារាម(ហៅវត្តពានា)
២៣-លោក	ជឹម ធាវី	អាចារ្យវត្តពោធិសត្តារាម(ហៅវត្តពានា)
២៤-លោក	រស់ ពៅ	អាចារ្យវត្តពោធិសត្តារាម(ហៅវត្តពានា)
២៥-លោក	ម៉ុន ដែន	អាចារ្យវត្តពោធិសត្តារាម(ហៅវត្តពានា)
២៦-អ្នកស្រី	ខុង យាង	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
២៧-លោក	លន់ ឆន	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
២៨-លោក	អ៊ុច សារ៉េត	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
២៩-លោក	យ៉យ យ៉ង	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
៣០-លោក	អ៊ុត ជា	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
៣១-លោក	អ៊ឹម លី	គណៈកម្មការវត្តពោធិសត្តារាម(ហៅវត្តពានា)
៣២-លោក	អៀម សុខុម	មេឃុំអំពិលក្រៅ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធនា ១៦ ខែ មេសា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល ៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៣ អនក្រ. តត

អនុក្រឹត្យ

ស្តីពីការជូនដោយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១.- បំពាក់ដោយស្ថាបនាជាតិ ប្រភេទ និងជូនសម្បទានជន ចំនួន ២៤រូប ដែលបានបរិច្ចាគប្រយោជន៍និងធនធាន ផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តព្រៃស្តី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

១-	ព្រះតេជគុណ	បឹង	សង្ហា	គង់នៅរាជធានីភ្នំពេញ
២-	ព្រះតេជគុណ	លឹម	ម៉ែន	គង់នៅរាជធានីភ្នំពេញ
៣-	ភិក្ខុ	ពេជ្រ	បញ្ញា	គង់នៅរាជធានីភ្នំពេញ
៤-	ភិក្ខុ	សាំង	សំណាន	គង់នៅរាជធានីភ្នំពេញ
៥-	ព្រះតេជគុណ	ម៉ា	ធារី	គង់នៅរាជធានីភ្នំពេញ
៦-	ឧបាសិកា	ម៉ែន	ឃៀន	នៅរាជធានីភ្នំពេញ
៧-	លោក	ភី	ភក្ត្រ	នៅរាជធានីភ្នំពេញ
៨-	លោក	ជុំ	ឌី	នៅរាជធានីភ្នំពេញ
៩-	លោក	អ៊ុត	ជិនអ៊ឹង	នៅរាជធានីភ្នំពេញ
១០-	ឧបាសិកា	ថៃ	លាងជូ	នៅរាជធានីភ្នំពេញ
១១-	ឧបាសិកា	ស៊ឹម	ស៊ុំ	នៅរាជធានីភ្នំពេញ
១២-	អ្នកស្រី	វង្ស	ចន្ទ្រា	នៅរាជធានីភ្នំពេញ

១៣-	កញ្ញា	ហុក	សាត	នៅរាជធានីភ្នំពេញ
១៤-	លោក	គង់	សុខុម៉ារ	នៅរាជធានីភ្នំពេញ
១៥-	ព្រះតេជគុណ	យ៉ឹង	ភារម្យ	នៅរាជធានីភ្នំពេញ
១៦-	លោក	ជា	សំអឿន	អ្នកស្រី គិត ឆរី នៅរាជធានីភ្នំពេញ
១៧-	លោក	យ៉ឹម	សំនៀង	នៅរាជធានីភ្នំពេញ
១៨-	អ្នកស្រី	លាង	ហួរ	នៅរាជធានីភ្នំពេញ
១៩-	លោក	ទួន	សានុន	នៅរាជធានីភ្នំពេញ
២០-	អ្នកស្រី	ញ៉ែម	សារ៉ុន	នៅរាជធានីភ្នំពេញ
២១-	អ្នកស្រី	ឆេង	សុងម៉េង	នៅរាជធានីភ្នំពេញ
២២-	លោក	ឡេង	ហុង	នៅរាជធានីភ្នំពេញ
២៣-	ឧបាសិកា	ឆាយ	រុន	នៅរាជធានីភ្នំពេញ
២៤-	អ្នកស្រី	សាន	សោភា	នៅរាជធានីភ្នំពេញ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាល
រាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ ។

ថ្ងៃពុធ ២០ កើត ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧/៤...ស.រក. គត

អនុក្រឹត្យ
ស្តីពីការជូនដោយមូលសារភត្តន្ត
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១.- បំពាក់ដោយមូលសារភត្តន្ត ថ្នាក់ ដឹកនាំ ប្រភេទ និងជូនសប្បុរសជន ចំនួន ៦២រូប ដែលបានបរិច្ចាគបច្ច័យ និងធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសមិទ្ធផលនានា នៅវត្តព្រៃស្តី សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកន្លងមក ដូចមានរាយព្រះនាម និងនាមខាងក្រោម៖

- | | | | |
|---------------|-------|----------|---------------------|
| ១- ព្រះតេជគុណ | ថៃ | សុថា | គង់នៅរាជធានីភ្នំពេញ |
| ២- អ្នកស្រី | ម៉ម | ស៊ីណារ៉េ | នៅរាជធានីភ្នំពេញ |
| ៣- ព្រះតេជគុណ | វន្ត | ដាវី | គង់នៅរាជធានីភ្នំពេញ |
| ៤- ព្រះតេជគុណ | សុត | វិចិត្រ | គង់នៅរាជធានីភ្នំពេញ |
| ៥- ព្រះតេជគុណ | ខន | ចន្ទី | គង់នៅរាជធានីភ្នំពេញ |
| ៦- លោក | វ៉ា | សារ៉ង | នៅរាជធានីភ្នំពេញ |
| ៧- លោក | ប៊ុន | ឆាយ | នៅខេត្តកំពង់ធំ |
| ៨- ឧបាសិកា | កែប | យឿន | នៅរាជធានីភ្នំពេញ |
| ៩- លោក | ឡូរ៉េ | អ៊ាវម៉េង | នៅរាជធានីភ្នំពេញ |
| ១០- លោក | វ៉ត្ត | សុវណ្ណនៈ | នៅខេត្តកំពង់ធំ |
| ១១- លោក | ទួន | រតនា | នៅរាជធានីភ្នំពេញ |
| ១២- អ្នកស្រី | កាំង | ស៊ុយអ៊ី | នៅរាជធានីភ្នំពេញ |

១៣-	អ្នកស្រី	បុង	ណារី	នៅរាជធានីភ្នំពេញ
១៤-	លោក	សុខ	ចំរើន	នៅរាជធានីភ្នំពេញ
១៥-	អ្នកស្រី	ឈិន	រ៉ែន	នៅរាជធានីភ្នំពេញ
១៦-	ឧបាសក	គិន	ប៊ុនផុល	នៅរាជធានីភ្នំពេញ
១៧-	ឧបាសិកា	អ៊ុន	យ៉ុន	នៅរាជធានីភ្នំពេញ
១៨-	លោក	គង់	នៅ	នៅរាជធានីភ្នំពេញ
១៩-	លោក	ស៊ីម៉ា	រ៉ត្ន	នៅរាជធានីភ្នំពេញ
២០-	លោក	ស	សុខា	នៅរាជធានីភ្នំពេញ
២១-	លោក	ហៀប	ដាវ៉ាត់	នៅរាជធានីភ្នំពេញ
២២-	លោក	វ៉ាន់	ចាន់ផុល	នៅរាជធានីភ្នំពេញ
២៣-	អ្នកស្រី	ប៉ុក	សុខណាង	នៅរាជធានីភ្នំពេញ
២៤-	លោក	បេ	ប៊ុនណារី	នៅរាជធានីភ្នំពេញ
២៥-	លោក	សំ	ប៊ូ	នៅរាជធានីភ្នំពេញ
២៦-	លោក	សាន់	រាយ	នៅរាជធានីភ្នំពេញ
២៧-	ព្រះតេជគុណ	ឌី	សាវេត	គង់នៅរាជធានីភ្នំពេញ
២៨-	ព្រះតេជគុណ	មាន	ម៉ាប់	គង់នៅរាជធានីភ្នំពេញ
២៩-	ព្រះតេជគុណ	ធួន	ចន្ទា	គង់នៅរាជធានីភ្នំពេញ
៣០-	ព្រះតេជគុណ	គឿន	អ៊ុល	គង់នៅរាជធានីភ្នំពេញ
៣១-	លោក	ឈឹម	ផេង	នៅរាជធានីភ្នំពេញ
៣២-	លោក	ហាក់	ឡេងសយ	នៅរាជធានីភ្នំពេញ
៣៣-	លោក	អ៊ុក	វ៉ាត	នៅរាជធានីភ្នំពេញ
៣៤-	លោក	អ៊ូ	ហិល	នៅរាជធានីភ្នំពេញ
៣៥-	លោក	ផន	រៀន	នៅរាជធានីភ្នំពេញ
៣៦-	លោក	ស្នង	វ៉ាន់	នៅរាជធានីភ្នំពេញ
៣៧-	លោក	ខឿវ	សាន	នៅរាជធានីភ្នំពេញ
៣៨-	លោក	ឈឹម	ស៊ីផាត	នៅរាជធានីភ្នំពេញ
៣៩-	លោក	ចិប	សាមិត	នៅរាជធានីភ្នំពេញ
៤០-	ឧបាសិកា	វង	មិត្ត	នៅរាជធានីភ្នំពេញ
៤១-	ឧបាសិកា	ឈួន	ចន្ទា	នៅរាជធានីភ្នំពេញ
៤២-	ឧបាសិកា	សុខ	សុមេធី	នៅរាជធានីភ្នំពេញ
៤៣-	ឧបាសិកា	ហង្ស	ចន្ទ	នៅរាជធានីភ្នំពេញ
៤៤-	ឧបាសិកា	សាំង	យ៉ៃ	នៅរាជធានីភ្នំពេញ
៤៥-	លោក	មាន	ម៉ិត	នៅរាជធានីភ្នំពេញ
៤៦-	លោក	យ៉ាន់	យ៉ាត	នៅរាជធានីភ្នំពេញ
៤៧-	លោក	ម៉ែន	វ៉ា	នៅរាជធានីភ្នំពេញ

៤៨-	អ្នកស្រី	សាន	សេរី	នៅរាជធានីភ្នំពេញ
៤៩-	លោក	ថោង	ចិត្ត	នៅរាជធានីភ្នំពេញ
៥០-	លោក	ហង់	សុខុន	នៅរាជធានីភ្នំពេញ
៥១-	អ្នកស្រី	យុន	ទូច	នៅប្រទេសប៉ាបួរ
៥២-	អ្នកស្រី	យូ	ហួតទេវី	នៅប្រទេសប៉ាបួរ
៥៣-	លោក	ណុប	គិន	នៅរាជធានីភ្នំពេញ
៥៤-	ឧបាសិកា	ចេះ	សេងលី	នៅរាជធានីភ្នំពេញ
៥៥-	អ្នកស្រី	KANDA	ONSIRI	នៅប្រទេសថៃ
៥៦-	ឧបាសិកា	វត្ត	សំអុន	នៅរាជធានីភ្នំពេញ
៥៧-	លោក	HARADA	ZENZOU	នៅប្រទេសជប៉ុន
៥៨-	លោក	ROBERT	LYE	នៅប្រទេសជប៉ុន
៥៩-	លោក	នួន	សុផ្វើ	នៅរាជធានីភ្នំពេញ
៦០-	លោក	យិន	វិវាស៊ី	នៅរាជធានីភ្នំពេញ
៦១-	ឧបាសិកា	អ៊ុក	សាម៉េត	នៅរាជធានីភ្នំពេញ
៦២-	លោក	ប្រាក់	ពិន	នៅរាជធានីភ្នំពេញ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អភិបាលនៃគណៈអភិបាល
រាជធានីភ្នំពេញ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ
ហត្ថលេខាតទៅ ។ ១៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៩
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៥ នស/រកត

អនុក្រឹត្យ
ស្តីពីការទូទាត់ការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា

សង្ខេប

មាត្រា ១. បំពាក់មេដាយមាសការងារ ជូនមន្ត្រីស៊ីម៉ាក់ (CMAC) ចំនួន៧៨រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម ៖

- | | |
|------------------|---|
| ១-លោក អ៊ីវ ថា | ប្រធានគ្រប់គ្រងគុណភាពផ្នែកផ្គត់ផ្គង់និងហិរញ្ញវត្ថុ |
| ២-លោក ម៉េង រស្មី | ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា |
| ៣-លោក សេក ធាវិទូ | ប្រធានការិយាល័យថែទាំសម្ភារបច្ចេកទេស |
| ៤-លោក ហុង វិទូ | មន្ត្រីជំនាញផ្នែកហ្វឹកហ្វឺននិងបច្ចេកទេសប្រតិបត្តិការសុនខ |
| ៥-លោក ងួន ធី | ប្រធានការិយាល័យហ្វឹកហ្វឺនបច្ចេកទេសសុនខ |
| ៦-លោក ធុន សុយា | ប្រធានការិយាល័យផ្គត់ផ្គង់ |
| ៧-លោក ព្រហ្ម គុំ | ប្រធានការិយាល័យស្រាវជ្រាវ |
| ៨-លោក សៀម សំរេច | ប្រធានការិយាល័យបទដ្ឋានប្រតិបត្តិការ |
| ៩-លោក ឡាយ ភឿន | ប្រធានការិយាល័យប្រតិបត្តិការបោសសំអាតសំណល់ជាតិ
ផ្ទះក្រោមទឹក/បន្ទា |
| ១០-លោក ឃឹម ថន | ប្រធានការិយាល័យអប់រំ ផ្សព្វផ្សាយព័ត៌មាន |

១១-លោក ជ័រ	ប៊ុនថេង	ប្រធានការិយាល័យហ្វឹកហ្វឺនស៊ុនខ
១២-លោកស្រី ឈុំ	សុវណ្ណារី	ប្រធានការិយាល័យធនធានមនុស្ស
១៣-លោក ម៉ម	វណ្ណារិទ្ធ	ប្រធានសម្របសម្រួលទីវាល
១៤-លោកស្រី អ៊ុក	បូផា	ប្រធានការិយាល័យគណនេយ្យ
១៥-លោក មល់	រ៉េយ	អនុប្រធានរោងជាងកណ្តាលផ្នែករដ្ឋបាល
១៦-លោក អ៊ុង	រស្មី	ប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិ
១៧-លោក ជាន់	ចិន	នាយផ្នែកជាន់ខ្ពស់ផែនការសហប្រតិបត្តិការ
១៨-លោក មាស	សារឿន	ប្រធានក្រុម BAC
១៩-លោក យ៉ឹម	ឆុង	ប្រធានក្រុម BAC
២០-លោក ក្រូច	ជឿន	ប្រធានក្រុម BAC
២១-លោក ចាន់	ណារុន	ប្រធានក្រុម BAC
២២-លោក ជួន	មាយ	ប្រធានក្រុម BAC
២៣-លោក ទេព	កែវ វណ្ណា	ប្រធានក្រុម BAC
២៤-លោក ស៊ី	ប៊ុនថន	ប្រធានក្រុម BAC
២៥-លោក ម៉េង	សុភា	ប្រធានក្រុម BAC
២៦-លោក សៀង	វិជ្ជា	ប្រធានក្រុម BAC
២៧-លោក អៀប	ឈង	ប្រធានក្រុមបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះតាមអតីតសមរភូមិ
២៨-លោក អ៊ុក	សុគីន	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
២៩-លោក គឹម	សេងជាតិ	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣០-លោក អ៊ុង	ចាន់សុផល	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣១-លោក ជឹម	សុវណ្ណ	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣២-លោក ពេជ្រ	នីន	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣៣-លោក ឡាំ	ណារ៉ា	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣៤-លោក អឿន	សុខ	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣៥-លោក អ៊ុន	ចាន់មុន្នីរត្ន	ប្រធានក្រុមអ្នកបញ្ជាគ្រឿងចក្រកាត់គុម្ពោធប្រៃ
៣៦-លោក សុខ	ណារុន	ប្រធានក្រុមហែល/មុជទឹក
៣៧-លោក ឡេង	ច័ន្ទណាក់	ប្រធានក្រុមហែល/មុជទឹក
៣៨-លោក ថូរ	ចន្ទា	ប្រធានក្រុមសុនខហិតរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៣៩-លោក សេង	សុខុម	ប្រធានក្រុមសុនខហិតរកយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៤០-លោក អ៊ុន	ពេក	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទុះ

៤១-លោក	សួស	ដារ៉ា	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤២-លោក	ស៊ីវ	វ៉ែង	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៣-លោក	តេង	វុឌ្ឍី	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៤-លោក	សាន	វ៉ាន់	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៥-លោក	ហាម	ខុម	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៦-លោក	ណែម	សារ៉េម	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៧-លោក	ឡៅ	ឡុងហោង	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៨-លោក	ខៀវ	ធីន	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៤៩-លោក	ម៉ែន	សុជាតិ	ប្រធានក្រុមអន្តរាគមន៍បោសសំអាតសំណល់ជាតិផ្ទះ
៥០-លោក	លី	វ៉ា	ប្រធានក្រុមសុនខហិតមីន
៥១-លោក	ព្រំ	គឹមសាន	ប្រធានក្រុមសុនខហិតមីន
៥២-លោក	ឡុង	ផាវុឌ្ឍីយ៉ា	ប្រធានក្រុមសុនខហិតមីន
៥៣-លោក	ហែម	ផល្លី	ប្រធានក្រុមសុនខហិតមីន
៥៤-លោក	សឹម	ឡុង	ប្រធានក្រុមសុនខហិតមីន
៥៥-លោក	ប៉ោយ	សាវុធ	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិនមិនបច្ចេកទេស
៥៦-លោក	កែវ	វណ្ណៈ	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិនមិនបច្ចេកទេស
៥៧-លោក	ផាត់	ផន	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិនមិនបច្ចេកទេស
៥៨-លោក	ណាន់	បៃ	ប្រធានគ្រប់គ្រងមូលដ្ឋាន
៥៩-លោក	ចាប	ឡាំដា	ប្រធានគ្រប់គ្រងមូលដ្ឋាន
៦០-លោក	ជុំ	សារ៉េន	ប្រធានគ្រប់គ្រងមូលដ្ឋាន
៦១-លោក	ណាត	ប៊ុនមី	អនុប្រធានគ្រប់គ្រងមូលដ្ឋាន
៦២-លោក	អ៊ុត	សាវុធ	ប្រធានគ្រប់គ្រងមូលដ្ឋាន
៦៣-លោក	ប៉ាត	វណ្ណៈ	អ្នកត្រួតពិនិត្យក្រុមកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៦៤-លោក	លឹម	ទូច	អ្នកត្រួតពិនិត្យក្រុមកំទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
៦៥-លោក	ឡុង	សុវណ្ណ	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៦៦-លោក	ជា	វិចិត្រ	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៦៧-លោក	អៀវ	ហុកលាង	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៦៨-លោក	សៀម	ស៊ាត	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៦៩-លោក	ថាំង	ប្រុស	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៧០-លោក	ង៉ែត	វណ្ណា	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន

៧១-លោក ជុំ វណ្ណៈ	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៧២-លោក ភួង ឃ័ណ្ឌាន់	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៧៣-លោក ឌី ដារា	ប្រធានក្រុមស្រាវជ្រាវព័ត៌មានចំការមិន
៧៤-លោក សាស័ រុន	ប្រធានក្រុម
៧៥-លោកស្រី ធួន សុខលី	សមាជិក
៧៦-លោក ស្វង់ សាវ៉ែន	សមាជិក
៧៧-លោក សុខ លី	សមាជិក
៧៨-លោក ជំនោរ មករា	នាយផ្នែកគ្រឿងផ្ទុះ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធនាម័យ ១០ កើត ខែ មាស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២០.២.៧.៧៧.៨៩



អនុក្រឹត្យ

ស្តីពីការជូនមេដាយសុវត្ថារា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយសុវត្ថារា ថ្នាក់ **និមន្ត** ជូនមន្ត្រីរាជការ ចំនួន ៤រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច ប្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | | |
|---|---------|------------|--------------------------------|
| ១ | លោកស្រី | សេង លីណា | អនុប្រធានការិយាល័យ រតនាគារជាតិ |
| ២ | លោក | សូ សាងជាតិ | អនុប្រធានការិយាល័យ រតនាគារជាតិ |
| ៣ | លោក | ហេង ឆរី | អនុប្រធានការិយាល័យ រតនាគារជាតិ |
| ៤ | លោក | តឹក កក្កដា | អនុប្រធានការិយាល័យ រតនាគារជាតិ |

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ១៤ កើត ខែ មាស

ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២

ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២០៧ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការបញ្ចប់មុខតំណែង និងតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១៧/៥៨៦ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា និងមាត្រា៤(ថ្មី) មាត្រា១០(ថ្មី) មាត្រា១១(ថ្មី) មាត្រា១២(ថ្មី) និងមាត្រា២០(ថ្មី) នៃព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១១១ ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា១០ មាត្រា១១ មាត្រា១២ មាត្រា១៤ មាត្រា១៧ និងមាត្រា២០ នៃព្រះរាជក្រឹត្យលេខ នស/រកត/១២៩៩/២២០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩៩ ស្តីពីការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
- បានឃើញអនុក្រឹត្យលេខ១១៦ អនក្រ.បក ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃរាជបណ្ឌិត្យសភាកម្ពុជា

- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- តាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

- មាត្រា១ :** បញ្ចប់មុខតំណែងលោក **សួន សុភា** ពីអនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា គេជោសែន ឬស្សីត្រីប នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អគ្គនាយករង តាមសំណើសាមីខ្លួន។
- មាត្រា២ :** តែងតាំងលោកបណ្ឌិត **ជ័យ ចន្ទា** ជាអនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា គេជោសែន ឬស្សីត្រីប នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើ អគ្គនាយករង។
- មាត្រា៣ :** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
- មាត្រា៤ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ តុលា ខែ មិថុនា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៤ រសរ

សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ឆ្នាំង ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តមបណ្ឌិត អ៊ុក វ៉ាន់	រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ	ប្រធាន
២. ឯកឧត្តម ត្រាំ អ៊ុនតិក	រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	អនុប្រធាន
៣. លោកជំទាវ ជួន ប៊ុនអេង	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៤. ឯកឧត្តម វង្ស សាម៉ុន	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៥. ឯកឧត្តម អ៊ុក ប្រជា	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៦. លោកជំទាវ ម៉ាន ចិន្តា	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៧. លោកជំទាវ ឆាយ វ៉ាន់នឿន	រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៨. ឯកឧត្តម ហ៊ុយ សារ៉ុន	រដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
៩. ឯកឧត្តម ទីង ស៊ីនី	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១០. ឯកឧត្តម ញ៉ែម វ៉ាលី	រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
១១. ឯកឧត្តម ជា ម៉ានិត	រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
១២. ឯកឧត្តម ផែង សុវិជ្ជានៅ	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១៣. លោកជំទាវ ម៉ាត់ ម៉ារ៉ា	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៤. ឯកឧត្តម នួន ដាញ៉ុល	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៥. ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៦. ឯកឧត្តម សាន វិសាល	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
១៧. លោកជំទាវ ទន់ សាអ៊ុម	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
១៨. ឯកឧត្តម សុខ គាង	អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១៩. លោកជំទាវ ឆឹង ស៊ីមន	អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
២០. ឯកឧត្តម ស៊ី រ៉ុ	អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
២១. ឯកឧត្តម ស៊ា ហ្វុង	អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
២២. ឯកឧត្តម ញាណ ឡេង	អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
២៣. ឯកឧត្តម ប៊ុន ណារីទូ	អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
២៤. លោកជំទាវ តឹក លក្ខណា	អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
២៥. លោកជំទាវ ទិក្យ ច័ន្ទតារីន	អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
២៦. ឯកឧត្តម គាំ សារឿន	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
២៧. ឯកឧត្តម អ៊ុំ យូរ៉ាន់	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
២៨. ឯកឧត្តម គូ ជាលី	អនុរដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
២៩. ឯកឧត្តម ប៉ា សុខុម	អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៣០. លោកជំទាវ មាន ស្រីល្វា	អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
៣១. លោកជំទាវ តឹក អមរា	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៣២. លោកជំទាវ សៀ សុដាតា	អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា	សមាជិក
៣៣. លោកជំទាវ ប៊ុន ណារ៉ាត	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៣៤. ឯកឧត្តម សេន ស៊ីហ៊ិត	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៣៥. លោកជំទាវ ឥម នីថារ៉ា	អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៣៦. ឯកឧត្តម ប្រាក់ ប្រាក់ដ	អគ្គនាយក នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក

៣៧. លោកជំទាវ ប៉ុណ្ណ សំខាន់	អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ	សមាជិក
៣៨. ឯកឧត្តម ជ្រោយ ប៉ុម	អគ្គនាយក នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៣៩. ឯកឧត្តម អោក បូរ៉ា	អគ្គនាយក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤០. ឯកឧត្តម សន រី	អគ្គនាយក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤១. ឯកឧត្តម លីវ គឹមហេង	អគ្គនាយក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤២. ឯកឧត្តម គុល ញ៉ាក់	អគ្គនាយក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤៣. ឯកឧត្តម ជុន វ៉ាត	អគ្គនាយក នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤៤. ឯកឧត្តម អ៊ូ បូរ៉ាត់	អគ្គាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤៥. ឯកឧត្តម លាង សេង	អគ្គនាយក នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៤៦. ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ	អគ្គាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៤៧. ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង	អគ្គមេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៤៨. ឯកឧត្តម ម៉ូវ ចរិយា	ប្រធាននិយ័តករ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៤៩. ឯកឧត្តម សេង សុភាព	ប្រធានវិទ្យាស្ថាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥០. ឯកឧត្តម ពារ សារី	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៥១. ឯកឧត្តម ឡាយ ឆាន	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥២. ឯកឧត្តម ឆាយ យុនឡុង	អគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
៥៣. ឯកឧត្តម អូក ដូរ៉ានី	សមាជិកនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៤. ឯកឧត្តម អ៊ឹម ត្រា	សមាជិកនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៥. ឯកឧត្តម សរ រតនា	សមាជិកនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៦. ឯកឧត្តម ស៊ា ណាវ៉ាត	សមាជិកនិយ័តករទូរគមនាគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៧. លោក សេង សុទ្ធី	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៨. លោក ប្រាក់ សៀងអាន	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៥៩. លោកស្រី អេង កញ្ចនា	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦០. លោក ហួត ចាន់យ៉ាវ៉ាត	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦១. លោក គី ឡេង	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦២. លោក ជាង សុភក្រ	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៣. លោកស្រី ជុំ ប្រជាប្រិយ	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៤. លោក សុខ ចន្ទ្រាបុត្រ	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៥. លោក ឈាង ប៊ុនថេន	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៦. លោក នាង មៅ	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៧. លោក មាស កុសល	អគ្គនាយករង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៨. លោកស្រី មុំ ប្រណិត	អគ្គាធិការរង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៦៩. លោក ហេង គា	អគ្គាធិការរង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧០. លោក ទេព ផល្លុន	អគ្គាធិការរង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក

៧១. លោក ឆាយ ជោតនា	អគ្គាធិការរង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧២. លោក នួន ស៊ីខេង	អគ្គាធិការរង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧៣. លោក សំ សិទ្ធិសេរី	អនុប្រធានវិទ្យាស្ថាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧៤. លោក ស៊ិន ភីព័ង	អនុប្រធានវិទ្យាស្ថាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧៥. លោក ហ៊ាន សំរឿន	អនុប្រធានវិទ្យាស្ថាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
៧៦. លោក ស្រី សុទ្ធា	អគ្គាធិការរង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
៧៧. លោក ងួន ពេជ្រ	អគ្គនាយករង នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៧៨. លោក ថុល ណារ៉ា	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៧៩. លោក តាន់ សុវិទ្យា	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៨០. តំណាងក្រសួងយុត្តិធម៌		សមាជិក
៨១. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ		សមាជិក
៨២. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៨៣. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ២. -

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រី ឲ្យចូលរួមក្នុងក្រុមការងារ។

ប្រការ៣. -

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តកំពង់ឆ្នាំង និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ កើត ខែ ឆ្នាំ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៩

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ២៥ ស.ស.ជ.



សេចក្តីសម្រេច
ស្តីពី

ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ
ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកំពង់ស្ពឺ ដែលមានសមាសភាពដូចខាងក្រោម៖

១. ឯកឧត្តម ឆាយ ថន	ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ	ប្រធាន
២. ឯកឧត្តម អៀង ម៉ូលី	ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍	អនុប្រធាន
៣. ឯកឧត្តម កៅ គឹមហួន	រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី	អនុប្រធាន
៤. ឯកឧត្តម សំរិទ្ធ ឌី	រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ	សមាជិក
៥. ឯកឧត្តម សួស គង់	រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៦. ឯកឧត្តម ប៊ុន ហ៊ាន	រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៧. ឯកឧត្តម សាន់ សារិន	រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
៨. ឯកឧត្តម សួរ វិចិត្រ	រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
៩. ឯកឧត្តម សំរាំង កំសាន្ត	រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១០. ឯកឧត្តម ស្រីន ដារិទ្ធិ	រដ្ឋលេខាធិការ ក្រសួងបរិស្ថាន	សមាជិក
១១. ឯកឧត្តម ភោគ សុវណ្ណវិទូ	រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
១២. លោកជំទាវ ហោ ម៉ាលីន	រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១៣. លោកជំទាវ តាន់ រូចឆេង	រដ្ឋលេខាធិការ ក្រសួងសុខាភិបាល	សមាជិក
១៤. លោកជំទាវ ខេង សំរ៉ាដា	រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី	សមាជិក
១៥. ឯកឧត្តម ប៉ាន ប៊ុនធឿន	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១៦. ឯកឧត្តម និន វីរៈ	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១៧. ឯកឧត្តម ប៊ុច ប៊ុណ្ណាក់	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១៨. ឯកឧត្តម ជួង រុត្តា	រដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
១៩. ឯកឧត្តម លាង ឆាលី	អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល	សមាជិក
២០. លោកជំទាវ ជា ស៊ុនដាណែត	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
២១. លោកជំទាវ កែម ថាវី	អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន	សមាជិក
២២. លោកជំទាវ នួន ប៊ុនណា	អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា	សមាជិក
២៣. ឯកឧត្តម កុយ ពុំ	អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	សមាជិក
២៤. ឯកឧត្តម ចាន់ ហ៊ុង	អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម	សមាជិក
២៥. ឯកឧត្តម ប៊ុក ម៉ាន់នី	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
២៦. ឯកឧត្តម នាក់ សើគីរិន	អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌	សមាជិក
២៧. លោកជំទាវ ឈី វិជ្ជា	អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ	សមាជិក
២៨. ឯកឧត្តម ទុយ ស៊ីដាន់	អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
២៩. លោកជំទាវ សៅ ស្រីពៅ	អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៣០. ឯកឧត្តម ទៀវ សុគន្ធ	អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	សមាជិក
៣១. ឯកឧត្តម អ៊ុន ទឹម	អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៣២. ឯកឧត្តម កង សួសាទី	អនុរដ្ឋលេខាធិការ ក្រសួងផែនការ	សមាជិក
៣៣. ឯកឧត្តម ឈួន សុផី	អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
៣៤. ឯកឧត្តម កែវ លេងវឌ្ឍន៍	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក
៣៥. ឯកឧត្តម ថេង បញ្ញាធន	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ	

	ក្រសួងផែនការ	សមាជិក
៣៦.លោកជំទាវ ហង់ លីណា	ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ	សមាជិក
៣៧. ឯកឧត្តម សំ ពិសី	ទីប្រឹក្សា ក្រសួងព័ត៌មាន	សមាជិក
៣៨. លោកជំទាវ នាយ សន	ទីប្រឹក្សា ក្រសួងកិច្ចការនារី	សមាជិក
៣៩. ឯកឧត្តម ឈួន យូ	ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៤០. ឯកឧត្តម ណាក សាខន	ទីប្រឹក្សា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	សមាជិក
៤១. ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃក្រសួងការពារជាតិ		សមាជិក
៤២. ឯកឧត្តម ជា ចាន់ទុំ	អគ្គលេខាធិការ នៃក្រសួងផែនការ	សមាជិក
៤៣. លោកជំទាវ ជា ហ្វឺង	អគ្គនាយក នៃក្រសួងកិច្ចការនារី	សមាជិក
៤៤. លោកជំទាវ ជួ ពុទ្ធានី	ទីប្រឹក្សា និងជាអគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៤៥. លោកជំទាវ អន នារី	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៤៦. លោកជំទាវ នៅ សុគន្ធារី	ទីប្រឹក្សា និងជាអគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៤៧. ឯកឧត្តម នាយ សក្យា	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៤៨. ឯកឧត្តម ឃិន សុវណ្ណណ៍	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៤៩. ឯកឧត្តម លន់ គឹមលាង	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥០. ឯកឧត្តម ប៊ូច សុវណ្ណឌី	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥១. ឯកឧត្តម វ៉ា សុផល	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥២. ឯកឧត្តម ម៉ម នរៈ	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥៣. លោកជំទាវ អិន ដារ៉ែន	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៥៤. ឯកឧត្តម ទ្រី សុធាវិទូ	ទីប្រឹក្សា និងជាអគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៥៥. ឯកឧត្តម ហាវ ឌីណា	ទីប្រឹក្សា និងជាអគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៥៦. ឯកឧត្តម សូ វណ្ណៈ	ទីប្រឹក្សា និងជាអគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៥៧.លោកជំទាវ អ៊ូច មុនីសេដ្ឋា	ទីប្រឹក្សា និងជាអគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៥៨. លោកជំទាវ ខុន នារី	ទីប្រឹក្សា និងជាអគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៥៩. ឯកឧត្តម ទិត្យ សុវណ្ណ	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦០. ឯកឧត្តម វណ្ណ សួន	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦១. ឯកឧត្តម ថី យាម	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦២. ឯកឧត្តម កែវ ចិត្រា	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦៣. ឯកឧត្តម ពេជ ពោធិ៍	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦៤. ឯកឧត្តម ឈួន សុធី	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦៥. ឯកឧត្តម សាំង ឡុងឌី	ទីប្រឹក្សា ក្រសួងផែនការ	សមាជិក
៦៦. លោកជំទាវ តៅ សុម៉ាពី	អគ្គនាយករង នៃក្រសួងមហាផ្ទៃ	សមាជិក
៦៧. ឯកឧត្តម ង្វ័វ ប្ញវីណា	អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច	សមាជិក
៦៨. ឯកឧត្តម នាយឧត្តមសេនីយ៍ ណុប រតនា អគ្គមេបញ្ជាការរង នៃក្រសួងការពារជាតិ		សមាជិក
៦៩. ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង នៃក្រសួងការពារជាតិ		សមាជិក
៧០. ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ភិរម្យ អគ្គនាយករង នៃក្រសួងការពារជាតិ		សមាជិក

៧១. ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាម ហ៊ុរ	មេបញ្ជាការរង នៃក្រសួងការពារជាតិ	សមាជិក
៧២. ឯកឧត្តម អាំង សុវណ្ណវិគ្គ	ទីប្រឹក្សា និងជាអគ្គនាយករង នៃក្រសួងទេសចរណ៍	សមាជិក
៧៣. ឯកឧត្តម ឈាហានី នរតនា	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៧៤. ឯកឧត្តម ហង់ជួន វឌ្ឍនា	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៧៥. ឯកឧត្តម ហង្ស សុវិទ្យា	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៧៦. លោក ឧត្តមសេនីយ៍ទោ មាស ស៊ីណា	អគ្គនាយករង នៃក្រសួងការពារជាតិ	សមាជិក
៧៧. លោកស្រី សោម ចាន់ណា	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៧៨. លោក អ៊ុកចាយ បញ្ញារ៉ា	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៧៩. លោក មិច កន្ទុល	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៨០. លោកស្រី សូរ្យ សុវណ្ណចរិយា	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៨១. លោក គឹម ចន្ទាប្បទិ	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៨២. លោក កាំង លាងអ៊ុំ	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៨៣. លោក ជាម ច័ន្ទកេណា	អគ្គនាយករង នៃក្រសួងផែនការ	សមាជិក
៨៤. លោកស្រី មាស វត្តមណី	អគ្គលេខាធិការរង នៃក្រសួងផែនការ	សមាជិក
៨៥. លោក លី សុផានិត	ជំនួយការ ក្រសួងផែនការ	សមាជិក
៨៦. លោក គង់ វិទ្យា	អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៨៧. លោកស្រី ខៀវ មាលតី	អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៨៨. លោក សុង សុផល	អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ	សមាជិក
៨៩. លោក សុខ យ៉ានិមល	អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម	សមាជិក
៩០. លោក សុខ ដារិទ្ធ	អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម	សមាជិក
៩១. លោក ទី សេរីទ្ធ	អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	សមាជិក
៩២. លោកបណ្ឌិត សោម រតនា	សាកលវិទ្យាធិការរង នៃក្រសួងអប់រំ យុវជននិងកីឡា	សមាជិក
៩៣. លោក ពេញ វិបុល	អគ្គនាយករង នៃក្រសួងយុត្តិធម៌	សមាជិក
៩៤. លោកស្រី ម៉ក់ សុនាង	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៩៥. លោក ប៊ូ វណ្ណា	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៩៦. លោក ខៀន ថារ៉ុលីន	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៩៧. លោក យឹម សុទ្ធា	អគ្គាធិការរង នៃក្រសួងផែនការ	សមាជិក
៩៨. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ		សមាជិក
៩៩. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល		សមាជិក

ប្រការ២.-

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឲ្យ ចូលរួមក្នុងក្រុមការងារ។

ប្រការ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តកំពង់ស្ពឺ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១កើត ខែ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ.១១៣០.....សហវ.១២២២

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតជូនឱ្យប្រើប្រាស់សម្រាប់ឆ្នាំ២០១៩
របស់នាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

រដ្ឋមន្ត្រី

ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា។

- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩៤ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាមូលធន ពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា។

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាមូលធន ជំពូក២០ “ការទិញ” ជំពូក២១ “សេវាកម្ម”នៅនាយកដ្ឋាន អប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និង ប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ ប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។

២/៣ 

1/

ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធាននាយកដ្ឋានអប់រំពិសេស ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំយុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ១២ - ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី

ក្រសួងអប់រំ យុវជន និងកីឡា



បណ្ឌិតសភាចារ្យ ឯង ជួន ណារ៉ុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

11

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានអប់រំតិចសេស

ការវាយតម្លៃស្តីពីផលប៉ះពាល់បរិស្ថាននៃការកសាង និង
ការដំឡើងប្រព័ន្ធស្រោចស្រពស្រូវស្រែចំការ ២០១៩ របស់នាយកដ្ឋានអប់រំតិចសេស

ឯកតា: រៀល

ល.រ	កូដ	ឈ្មោះ	ចំណាត់ថ្នាក់ចំណាយ	ចំណាយ ប្រព័ន្ធស្រោចស្រព	ឥណទាន ដែល ត្រូវបានបង់	ឥណទាន រដ្ឋបាលប្រកាស	ឥណទាន ខ្នាតប្រកាស	ឥណទាន ប្រព័ន្ធស្រោចស្រព	ភាគរយ
				១	២	៣	៤ = ៣-២	៥ = ៣/៤	៦ = ៥/៣
			សរុប	765,000,000	528,700,000	461,519,600	67,180,400	115,379,900	87.29%
60			ការទិញ	273,500,000	37,200,000	17,019,600	20,180,400	4,254,900	45.75%
	6001		សម្ភារៈផ្គត់ផ្គង់ថវិកា	7,000,000	7,000,000	7,000,000	-	1,750,000	100.00%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	1,700,000	1,700,000	1,700,000	-	425,000	100.00%
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្ភារៈឧបករណ៍	2,600,000	2,600,000	2,600,000	-	650,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែអ៊ីល	2,700,000	2,700,000	2,700,000	-	675,000	100.00%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	28,500,000	28,500,000	8,319,600	20,180,400	2,079,900	29.19%
		60021	សម្ភារៈការិយាល័យ	28,500,000	28,500,000	8,319,600	20,180,400	2,079,900	29.19%
	6003		សៀវភៅអាហារ និងផលិតផលកសិកម្ម	1,700,000	1,700,000	1,700,000	-	425,000	100.00%
		60037	សៀវភៅសម្រាប់រដ្ឋបាល	1,700,000	1,700,000	1,700,000	-	425,000	100.00%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	236,300,000	-	-	-	-	-
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	30,100,000	-	-	-	-	-
		60052	សង្ហារឹម	40,400,000	-	-	-	-	-
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	165,800,000	-	-	-	-	-
61			សេវាកម្ម	491,500,000	491,500,000	444,500,000	47,000,000	111,125,000	90.44%
	6104		សេវាហិរញ្ញបណ្ណបណ្ណាល័យ និងក្រៅប្រទេស	85,700,000	85,700,000	85,700,000	-	21,425,000	100.00%
		61041	សេវាហិរញ្ញបណ្ណបណ្ណាល័យ និងក្រៅប្រទេស	85,700,000	85,700,000	85,700,000	-	21,425,000	100.00%
	6105		ការថែទាំនិងជួសជុល	17,600,000	17,600,000	17,600,000	-	4,400,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	11,600,000	11,600,000	11,600,000	-	2,900,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	6,000,000	6,000,000	6,000,000	-	1,500,000	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	27,000,000	27,000,000	27,000,000	-	6,750,000	100.00%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	27,000,000	27,000,000	27,000,000	-	6,750,000	100.00%
	6112		សេវាហិរញ្ញបណ្ណបណ្ណាល័យក្នុងប្រទេស	335,000,000	335,000,000	288,000,000	47,000,000	72,000,000	85.97%
		61121	សេវាហិរញ្ញបណ្ណបណ្ណាល័យ	46,800,000	46,800,000	41,800,000	5,000,000	10,450,000	89.32%
		61122	សេវាហិរញ្ញបណ្ណបណ្ណាល័យ	50,700,000	50,700,000	38,700,000	12,000,000	9,675,000	76.33%
		61123	សេវាហិរញ្ញបណ្ណបណ្ណាល័យ	237,500,000	237,500,000	207,500,000	30,000,000	51,875,000	87.37%
	6113		សេវាហិរញ្ញបណ្ណបណ្ណាល័យក្រៅប្រទេស	26,200,000	26,200,000	26,200,000	-	6,550,000	100.00%
		61131	សេវាហិរញ្ញបណ្ណបណ្ណាល័យ	8,600,000	8,600,000	8,600,000	-	2,150,000	100.00%

61132	សោហ៊ុយបេសកកម្ម	9,800,000	9,800,000	9,800,000	-	2,450,000	100.00%
61133	សោហ៊ុយស្តារ៉ាត	7,800,000	7,800,000	7,800,000	-	1,950,000	100.00%

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ស.វ. ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ
អគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយក



ប៊ុន សុត្តា

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ស.វ. ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ
អគ្គនាយកដ្ឋានគណនេយ្យ



គីម កេត

បានឃើញ និងបញ្ជាក់
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ស.វ. ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ
អគ្គនាយកដ្ឋានគណនេយ្យ



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ស.វ. ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ
អគ្គនាយកដ្ឋានគណនេយ្យ



រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ





បានឃើញ និងបញ្ជាក់
ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ស.វ. ២០១៩
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ២០១៩
ប្រធាននាយកដ្ឋានគណនេយ្យ
អគ្គនាយកដ្ឋានគណនេយ្យ

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ជំពូទី ១ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១៦៤.....សហវត្ស...៧៧៧

ប្រកាសអង្គប្រឹក្សា

၁၆၆

ការបង្កើតនូវទេសចរណ៍ប្រទេសសម្រាប់ឆ្នាំ២០១៩

របស់នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ရွှေဗူးကြီး

ក្រសួងអប់រំ យុវជន និងកីឡា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨ /០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា។

- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់ សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយ តាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៩៤ សហវ.ប្រក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញ លេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធី ជំពូក៦០ “ការទិញ” ជំពូក៦១ “សេវាកម្ម”នៅនាយកដ្ឋាន បឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និង ប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ- ប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះ ត្រូវទុកជានិរាករណ៍។





ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធាននាយកដ្ឋានបឋមសិក្សា ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ១២ ខែ ឧសភា ឆ្នាំ ច សិរីទិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ៥-ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ ហួន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងអប់រំ យុវជន និងកីឡា



បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានបឋមសិក្សា

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ការវាយតម្លៃសម្បត្តិរដ្ឋបាលស្រុកស្រែចាន់ចិត្តាកម្មវិធី
តាមចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ២០១៩ របស់នាយកដ្ឋានបឋមសិក្សា

ឯកតា: រៀល

ជំពូក	កូដ	អនុកូដ	ចំណាត់ថ្នាក់ចំណាយ	ច្បាប់	ឥណទាន	ឥណទាន	ឥណទាន	ឥណទាន	ភាគរយ
				ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ដែល ជ្រើសរើស	រដ្ឋប្រចាំប្រទេស	ទូទាត់តម្លៃ	រដ្ឋប្រចាំប្រទេស	
				១	២	៣	៤ = ២.៣	៥ = ៣/៤	៦ = ៣/៥
			សរុប	2,650,900,000	2,601,500,000	1,972,680,000	628,820,000	493,170,000	75.83%
60			ការទិញ	358,200,000	358,200,000	60,880,000	297,320,000	15,220,000	17.00%
	6001		សម្ភារៈផ្គត់ផ្គង់ថ្នាំ	19,000,000	19,000,000	15,680,000	3,320,000	3,920,000	82.53%
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអនាម័យ	2,200,000	2,200,000	2,200,000	-	550,000	100.00%
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្ភារៈបកប្រែ	7,800,000	7,800,000	7,800,000	-	1,950,000	100.00%
		60015	ប្រេងឥន្ធនៈ និងប្រេងរ៉ែស៊ីល	9,000,000	9,000,000	5,680,000	3,320,000	1,420,000	63.11%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	249,000,000	249,000,000	33,300,000	215,700,000	8,325,000	13.37%
		60021	សម្ភារៈការិយាល័យ	120,000,000	120,000,000	27,300,000	92,700,000	6,825,000	22.75%
		60023	ការបោះពុម្ព	129,000,000	129,000,000	6,000,000	123,000,000	1,500,000	4.65%
	6003		សៀវភៅអាហារ និងផលិតផលកសិកម្ម	2,100,000	2,100,000	2,100,000	-	525,000	100.00%
		60037	សៀវភៅសម្រាប់រដ្ឋបាល	2,100,000	2,100,000	2,100,000	-	525,000	100.00%
	6005		សម្ភារៈតូចតាច សម្ភារៈ និងសម្ភារៈបរិក្ខារ	88,100,000	88,100,000	9,800,000	78,300,000	2,450,000	11.12%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	1,800,000	1,800,000	1,800,000	-	450,000	100.00%
		60052	សម្ភារៈ	2,200,000	2,200,000	2,200,000	-	550,000	100.00%
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	84,100,000	84,100,000	5,800,000	78,300,000	1,450,000	6.90%
61			សេវាកម្ម	2,292,700,000	2,243,300,000	1,911,800,000	331,500,000	477,950,000	85.22%
	6104		សេវាហិរញ្ញបណ្ណាល័យ និងក្រៅប្រទេស	283,500,000	283,500,000	283,500,000	-	70,875,000	100.00%
		61041	សេវាហិរញ្ញបណ្ណាល័យក្នុងនិងក្រៅប្រទេស	283,500,000	283,500,000	283,500,000	-	70,875,000	100.00%
	6105		ការថែទាំនិងជួសជុល	57,000,000	57,000,000	57,000,000	-	14,250,000	100.00%
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
		61054	ការថែទាំបណ្ណាល័យផ្សេងៗ	7,000,000	7,000,000	7,000,000	-	1,750,000	100.00%
		61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	30,000,000	30,000,000	30,000,000	-	7,500,000	100.00%
		61057	ការថែទាំនិងជួសជុលសម្ភារៈ និងឧបករណ៍បច្ចេកទេស	10,000,000	10,000,000	10,000,000	-	2,500,000	100.00%
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	73,800,000	73,800,000	73,800,000	-	18,450,000	100.00%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	73,800,000	73,800,000	73,800,000	-	18,450,000	100.00%
	6112		សេវាហិរញ្ញបណ្ណាល័យក្នុងប្រទេស	1,807,300,000	1,807,300,000	1,490,500,000	316,800,000	372,625,000	82.47%
		61121	សេវាហិរញ្ញបណ្ណាល័យដឹកជញ្ជូន	147,100,000	147,100,000	123,100,000	24,000,000	30,775,000	83.68%
		61122	សេវាហិរញ្ញបណ្ណាល័យសកម្ម	263,300,000	263,300,000	210,900,000	52,400,000	52,725,000	80.10%
		61123	សេវាហិរញ្ញបណ្ណាល័យស្នាក់នៅ	1,396,900,000	1,396,900,000	1,156,500,000	240,400,000	289,125,000	82.79%
	6113		សេវាហិរញ្ញបណ្ណាល័យក្រៅប្រទេស	62,300,000	21,700,000	7,000,000	14,700,000	1,750,000	32.26%
		61131	សេវាហិរញ្ញបណ្ណាល័យដឹកជញ្ជូន	15,200,000	-	-	-	-	-
		61132	សេវាហិរញ្ញបណ្ណាល័យសកម្ម	21,700,000	21,700,000	7,000,000	14,700,000	1,750,000	32.26%
		61133	សេវាហិរញ្ញបណ្ណាល័យស្នាក់នៅ	25,400,000	-	-	-	-	-

9/11

✓

6114	សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍	8,800,000	-	-	-	-	-
61142	សោហ៊ុយទូរគមនាគមន៍	8,800,000	-	-	-	-	-

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៥/០១/២០១៩ ខែ មករា ឆ្នាំ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០១/២០១៩
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយករង


ប្រធានស្តីបន្ទាន់ការងារ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៥/០១/២០១៩ ឆ្នាំ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០១/២០១៩
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន
សេរីសុខាភិបាល


គីន កោសល្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃ ១៥/០១/២០១៩ ឆ្នាំ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០១/២០១៩
អគ្គនាយករង
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ



អគ្គបណ្ឌិតសភាចារ្យ ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០១/២០១៩
ប្រធាននាយកដ្ឋានប្រតិបត្តិការ
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែ ០១/២០១៩


បាត់ សុភា


ហ៊ុន សែន

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ១៥/០១/២០១៩ ឆ្នាំ ស.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែ ០១/២០១៩
ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន
សេរីសុខាភិបាល



បណ្ឌិតសភាចារ្យ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ...១១០...សហវត្សរ៍...២០១៩

ប្រកាសអន្តរប្រកាស
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រធានសម្រាប់ឆ្នាំ ២០១៩
របស់ក្រសួងផែនការ

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងផែនការ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ៧០ អនក្រ.បក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ ក្រសួងផែនការ
- បានឃើញអនុក្រឹត្យលេខ៦៤ អនក្រ.បក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/ រកម /១២១៨ /០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៨៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥

- មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
 - បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
 - បានឃើញប្រកាសលេខ២០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
 - បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
 - បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
 - បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
 - បានឃើញប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធី ចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ រដ្ឋបាលថ្នាក់ជាតិ
 - បានឃើញប្រកាសលេខ ១៥៩៩ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការដាក់ឱ្យអនុវត្តថវិកាកម្មវិធីពេញលេញ
 - យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផែនការ

សម្រេច

ប្រការ១ .-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាកម្មវិធីជំពូក ៦០ “ការទិញ” និងជំពូក ៦១ “សេវាកម្ម” របស់ក្រសួងផែនការ សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់ រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធ នៃប្រកាសនេះ។

ប្រការ២ .-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទានត្រូវបានកំណត់តាមតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងផែនការ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសអន្តរក្រសួងនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងផែនការ



នាយ ថន

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី- ខេត្ត
- ដូចប្រការ ៤
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ

41

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងផែនការ

ការវាយតម្លៃផ្លូវចរាចរណ៍សាធារណៈ
របស់ក្រសួងផែនការ

(រដ្ឋបាលកណ្តាល)

ល.រ	ឆ្នាំ ២០២៥	ឆ្នាំ ២០២៥	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	ឥណទាន ដែលជ្រើសរើស	ឥណទាន រដ្ឋប្បវេណី	ឥណទាន ទូទាត់ធម្មតា	ឥណទាន រដ្ឋប្បវេណី	ភាគរយ
សរុបរួម			ជំពូក ៦០ + ៦១	23 841 000 000	3 471 900 000	620 000 000	2 851 900 000	155 000 000	17,86%
60			ការទិញ	7 600 500 000	1 192 000 000	192 000 000	1 000 000 000	48 000 000	16,11%
	6001		សម្ភារៈផ្គត់ផ្គង់ថែទាំ	2 072 000 000	72 000 000	72 000 000	0	18 000 000	100,00%
		6001.1	សម្ភារៈផ្គត់ផ្គង់សំអាត និងអនាម័យ	24 000 000	24 000 000	24 000 000	0	6 000 000	100,00%
		6001.2	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំអាការ ប្រាសាទ និងសំណង់ផ្សេងៗ	24 000 000	24 000 000	24 000 000	0	6 000 000	100,00%
		6001.4	សម្ភារៈផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារៈឧបករណ៍	24 000 000	24 000 000	24 000 000	0	6 000 000	100,00%
		6001.5	ប្រេងឥន្ធនៈ និងប្រេងអីស	2 000 000 000	0	0	0	0	0,00%
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	2 568 500 000	1 120 000 000	120 000 000	1 000 000 000	30 000 000	10,71%
		6002.1	សម្ភារៈការិយាល័យ	1 120 000 000	1 120 000 000	120 000 000	1 000 000 000	30 000 000	10,71%
		6002.3	ការបោះពុម្ព	1 448 500 000	0	0	0	0	0,00%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	2 370 000 000	0	0	0	0	0,00%
		6005.2	សង្ហារឹម	500 000 000	0	0	0	0	0,00%
		6005.4	សម្ភារៈនិងឧបករណ៍ជីកជម្នះ	870 000 000	0	0	0	0	0,00%
		6005.5	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	1 000 000 000	0	0	0	0	0,00%
	6006		ថាមពល និងទឹក	590 000 000	0	0	0	0	0,00%
		6006.1	អគ្គិសនី	545 000 000	0	0	0	0	0,00%
		6006.2	ទឹក	45 000 000	0	0	0	0	0,00%

61		សេវាកម្ម	16 240 500 000	2 279 900 000	428 000 000	1 851 900 000	107 000 000	18,77%
6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	1 803 000 000	0	0	0	0	0,00%
	61011	សេវាអនាម័យ	3 000 000	0	0	0	0	0,00%
	61018	សេវាផ្សេងៗ	1 800 000 000	0	0	0	0	0,00%
6102		ការជួលមធ្យោបាយដឹកជញ្ជូន	60 000 000	0	0	0	0	0,00%
	61021	ការជួលមធ្យោបាយដឹកជញ្ជូន	60 000 000	0	0	0	0	0,00%
6104		សេវាហើយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	1 455 700 000	0	0	0	0	0,00%
	61041	សេវាហើយបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស	1 455 700 000	0	0	0	0	0,00%
6105		ការថែទាំ និងជួសជុល	553 600 000	148 000 000	148 000 000	0	37 000 000	100,00%
	61052	ការថែទាំ និងជួសជុលអគារផ្សេងៗ និងប្រាសាទ	80 000 000	80 000 000	80 000 000	0	20 000 000	100,00%
	61054	ការថែទាំបណ្តាញផ្សេងៗ	405 600 000	0	0	0	0	0,00%
	61056	ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន	36 000 000	36 000 000	36 000 000	0	9 000 000	100,00%
	61057	ការថែទាំនិងជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេស	32 000 000	32 000 000	32 000 000	0	8 000 000	100,00%
6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	2 197 700 000	2 125 900 000	274 000 000	1 851 900 000	68 500 000	12,89%
	61101	សេវាហើយទទួលរៀបចំ	40 000 000	40 000 000	40 000 000	0	10 000 000	100,00%
	61102	សេវាហើយទទួលរៀបចំប្រទេស	230 000 000	230 000 000	68 000 000	162 000 000	17 000 000	29,57%
	61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	1 772 900 000	1 772 900 000	104 000 000	1 668 900 000	26 000 000	5,87%
	61104	ចំណាយរៀបចំពិធីបុណ្យ	62 500 000	0	0	0	0	0,00%
	61105	ការទិញវត្ថុអនុស្សាវរីយ៍ក្នុង និងក្រៅប្រទេស	83 000 000	83 000 000	62 000 000	21 000 000	15 500 000	74,70%
	61106	ចំណាយសម្រាប់ការតាំងពិធីក្នុងនិងក្រៅប្រទេស	9 300 000	0	0	0	0	100,00%
6111		ចំណាយលើការងារសារព័ត៌មាននិងឯកសារ	6 000 000	6 000 000	6 000 000	0	1 500 000	100,00%
	61118	ចំណាយលើការងារសារព័ត៌មាន និងឯកសារផ្សេងៗ	6 000 000	6 000 000	6 000 000	0	1 500 000	0,00%
6112		ចំណាយទូទាត់សេវាហើយក្នុងប្រទេស	8 733 000 000	0	0	0	0	0,00%
	61121	សេវាហើយដឹកជញ្ជូន	261 700 000	0	0	0	0	0,00%
	61122	សេវាហើយបេសកកម្ម	2 012 700 000	0	0	0	0	0,00%
	61123	សេវាហើយស្នាក់នៅ	6 458 600 000	0	0	0	0	0,00%

6113	ចំណាយទូទាត់សេវាហិរញ្ញប្បទេស	1 281 500 000	0	0	0	0,00%
61131	សេវាហិរញ្ញប្បទេស	352 000 000	0	0	0	0,00%
61132	សេវាហិរញ្ញប្បទេស	362 500 000	0	0	0	0,00%
61133	សេវាហិរញ្ញប្បទេស និងហិរញ្ញប្បទេស	567 000 000	0	0	0	0,00%
6114	សេវាហិរញ្ញប្បទេស និងហិរញ្ញប្បទេស	150 000 000	0	0	0	0,00%
61142	សេវាហិរញ្ញប្បទេស	150 000 000	0	0	0	0,00%

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ,
ភ្នំពេញ, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩,
ស្នងការនាយកដ្ឋានសេវាហិរញ្ញប្បទេស
នាយកដ្ឋានសេវាហិរញ្ញប្បទេស

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ,
ភ្នំពេញ, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩,
ស្នងការនាយកដ្ឋានសេវាហិរញ្ញប្បទេស
នាយកដ្ឋានសេវាហិរញ្ញប្បទេស

ហ៊ុន ម៉ាណែត

ហ៊ុន ម៉ាណែត

ហ៊ុន ម៉ាណែត

ហ៊ុន ម៉ាណែត

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ,
ភ្នំពេញ, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩,
ស្នងការនាយកដ្ឋានសេវាហិរញ្ញប្បទេស
នាយកដ្ឋានសេវាហិរញ្ញប្បទេស

បានបញ្ជូន និងពិនិត្យត្រឹមត្រូវ,
ភ្នំពេញ, ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩,
ស្នងការនាយកដ្ឋានសេវាហិរញ្ញប្បទេស
នាយកដ្ឋានសេវាហិរញ្ញប្បទេស



ហ៊ុន ម៉ាណែត

ហ៊ុន ម៉ាណែត

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី